



រាជរដ្ឋាភិបាលកម្ពុជា

THE ROYAL GOVERNMENT OF CAMBODIA

ក្រសួងថ្មីនាសាធារណៈ

MINISTRY OF CIVIL SERVICE

ត្រូវការណ៍
POLICY

នៃ
ឱ្យ

ON

ការផ្តល់សេវាឌាន់ជាន់

PUBLIC SERVICE DELIVERY

“បិទិយ្យប្រជាពលរដ្ឋអិរីបានការពេលនៃក្រសួងប្រជើរខ្សែ”

“Serving People Better”

អនុម័តដោយគណៈរដ្ឋមន្ត្រី ក្នុងសម្រាប់ប្រជើរពេលនៃ

ADOPTED BY THE FULL MEETING OF THE COUNCIL OF MINISTERS

ថ្ងៃទី ០៥ ខែកញ្ញា ២០០៦

5 MAY 2006

សាសនាយោង

តួនាទី

រាជប្រឹត់នគរាភារអនុមេដ្ឋាន

“ពំពើរបាយការណ៍ច្បាស់

ឯកសារនៃសាសនា



ឧបត្ថម្ភ: លោក ស៊ុខ សារុណ្ឌិ ជំនាញជាមានរដ្ឋបាល

ប្រធែសកម្មជាតុងរយៈពេល
ជាន់មួយទស្សនកស្សាវត្ថុកន្លែងទៅ
នេះ បានប្រភាយខ្ពស់យ៉ាងឆាប់រហូតដីប្រធែស ដែល
ធ្វាប់តែពុំពុំដោយសារសម្រាមសុវត្ថិភាពប៉ះស្សាវត្ថុ
ទៅជាប្រធែសជាតិដែលមានសន្និភាព ស្ថិភាព សន្និសុខ
សណ្តាប់ផ្ទាប់សង្គម ប្រជាធិបតេយ្យ ការគោរពសិទ្ធិ
សេវាការ កំណើនសេដ្ឋកិច្ចខស់ និងការព្រឹកក្រោមហាន
កាត់បន្ថយជាបន្ទូបន្ទាប់។

តាន់នាមរដ្ឋបាល ខ្ញុំសិក្សាបាន ដែលបានបង្ហាញរបស់រដ្ឋបាល
ការគោរពសរើសរចនាគារទិន្នន័យប្រចាំឆ្នាំ ព្រមទាំង
អនុវត្តគោលនយោបាយ និងកម្មវិធីនានា របស់រដ្ឋបាល
រដ្ឋបាល ដែលសម្រេចបានសមិទ្ធភាពជាប្រចិនគ្នាដោ
ទីមេទន់។ សមិទ្ធភាពដ៏ប្រចិនទាំងនេះ មិនត្រូវធ្វើ

ឱ្យយើងដោលដោជាយុទ្ធសាស្ត្រ និងមិលរាំលង
ចំពោះបញ្ហាប្រឈមនានាដែលកំពុងដូចប្រទេះ។

យុទ្ធសាស្ត្រ និងកម្មវិធីដែលបានអនុម័តនាលេ
នឹងកន្លែងឡើងទេះ ដូចជាដែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍
ជាតិ និងដែនការសកម្មភាពអភិបាលកិច្ចិន ២ បាន
បង្ហាញនូវទិនដោយបានផ្តល់លាយសំខាន់ដើម្បីជាព្រឹសៗយ
ក្នុងការអនុវត្តការដាក់កំណែទម្រង់ជាអាជិភាពនានា
របស់រាជរដ្ឋាភិបាល ដូចមានចំណេះក្នុងយុទ្ធសាស្ត្រ
ចត្តការណា។

កម្មជាត្រានជារឿសណាលួយប្រសិរក្រារតិការ
ឡើកកំណែទម្រង់ទេ នៅក្នុងឱ្យការដែលប្រទេសជាតិ
យើងកំពុងតែទទួលដែលចំណោមពិសេសភាព និងស្ថិរភាព
ដែលយើងខិតខំសាងនិងការពារបាន។ រដ្ឋបាលសាធារ
ណ៍រណ៍សង្ឃ័ំថ្មី ត្រូវឡើកកំណែទម្រង់ឱ្យការនៃតែសិរីមេ
ដែលទេរំត ដើម្បីប្រកាយខ្លួនឱ្យទោជាតា អ្នកដែលសង្គម

ដែលបានប្រសិទ្ធភាព និងជាឌៃសុខភីខ្សែលំដែលរាជទឹក
ចិត្តបាន សំដើម “បំពើយុទ្ធសាស្ត្រឱ្យបានការណ៍តែនូវប្រជុំ
ឡើច” ។ ក្នុងឱកាសដែលនេះ គ្រប់ក្រសួង ស្ថាប័ន និង
រដ្ឋបាលសាធារណៈ ត្រូវបានព្រឹងដើម្បីជីវិថុញ្ចា
ឯក្រាមការផ្ទាល់បញ្ជីរប្រកបដោយនិរន្តរភាព និងព្រឹង
ភាពជាអ្នកដឹកនាំ និងភាពជាម្នាស់របស់កម្ពុជា ។

ក្នុងន័យនេះ ខ្ញុំយល់យើងថាគ្នុងបាលសាធារណៈ
ត្រូវមានលក្ខណៈសម្រាតិសំខាន់ៗបន្ថែម ដូចខាងក្រោម៖
ទីកច្ចិត្តបំបើការងារមេះមុត់ : រដ្ឋបាលសាធារណៈ
ដែលមេះមុតក្នុងការងារ និងមានការលើកកំពស់ទីក
ចិត្តការងាររបស់មន្ត្រីរាជការ ។

កត្តិភាព : រដ្ឋបាលសាធារណៈដែលជាសេទ្ធផិការ
ឯក្រាមផ្ទាក់បាល និងស្ថាប័នរដ្ឋ ត្រូវមានកត្តិភាពចំពោះ
រដ្ឋ និងប្រជាពលរដ្ឋ ។

ផ្សោកលើសរាប់ : រដ្ឋបាលសាធារណៈព្រៃវិប្ប
ភាយខ្ពស់ និង “អ្នកគេប៉ែន” នៅជា “អ្នកដីលំនៅទៅ” ត្រូ
ជាថីគោរព និងមានភាពត្រឹមត្រូវក្នុងការបំនើ និង
ផ្តើមបច្ចេកវិនិច្ឆ័យក្រោមការដាក់ស្មួនរបស់ប្រជាពល
រដ្ឋ។

សិលជមិរិធានីរោះ : រដ្ឋបាលសាធារណៈ ត្រូវ
បំពេញការកិច្ចរបស់ខ្ពស់ ប្រកបដោយតម្លៃភាព
សមតុភាព និងប្រសិទ្ធភាព។

លក្ខណៈសម្បតីរបស់រដ្ឋបាលខាងលើនេះ អាច
សម្រេចឡើងទាល់តែអកប្បរកិរិយា និងទម្ងាប់ការ
ងាររបស់មន្ត្រីរាជការព្រៃវបានដាក់បន្ទាប់។

ដើម្បីសម្រេចគោលដៅខាងលើ រាជរដ្ឋបាល
បានអនុម័តកម្មវិធីកំណែប្រជុំបាលសាធារណៈ ដែល
ជាស្ថិលមួយនៃយុទ្ធសាស្ត្រចុកគោរោះ ហើយដែលកំពុងដាក់
ឱ្យអនុវត្តយ៉ាងសកម្ម។ ដោតដីយ៉ានការងារកំណែ

ទម្រង់នេះ គឺអារ៉ាម្មោះលើលោកស្រីនៃការធ្វាស់
ប្លង់ផ្ទាល់តំនិត និងទម្ងាប់ការងាររបស់មន្ត្រីរដ្ឋការ
ពីអ្នកគ្រប់គ្រង ទៅជាអ្នកផ្តល់សេវា។

ខ្ញុំសង្ឃឹមយើងអូតមាំថា មន្ត្រីរដ្ឋការគ្រប់
គ្រង់ ស្ថាប័ន និងគ្រប់លំដាប់ច្បាក់ និងពារិនិយកិច្ច
សហការឱ្យការកំពើតិចទៅមទ្រៀតក្នុងការអនុវត្ត
គោលនយោបាយនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេស
ត្រូវយកចិត្តទុកដាក់ទៅលើ :

- ភាពនាយកស្រួលក្នុងការយកសេវាទៅប្រើប្រាស់
- ភាពគ្រូរសម្រួលរបាយរកកំទាក់ និងការយកចិត្តទុក
ដាក់ចំពោះអ្នកប្រើប្រាស់សេវា
- ការផ្តល់ចំណើយនាយកូល់នៅក្នុងមេរវោលា ដែល
បានកំណត់ជាមុន និង
- ការផ្តល់ការបំភ្លើរការទាមទាររបស់អ្នកប្រើ
ប្រាស់សេវា ។

ក្រុងពិសេជ្រា ចំណុចប្រជាពលរដ្ឋ ឯុទ្ធភាពនៃតំបន់ប្រជុំ
ឡើង ។

រាជធានីភ្នំពេញ, ថ្ងៃទី ៦ ខែ មេសា ឆ្នាំ២០១៦

ហូល ស៊ែន
នាយកដ្ឋានប្រជាពលរដ្ឋនាមិត្តអគ្គិភ័យ
និងប្រជាធិបតេយ្យប្រជាពលរដ្ឋប្រចាំឆ្នាំ



សារម្បែកថា

នៅក្នុងនឹតិកាលទី២ នៃរដ្ឋសភា
រដ្ឋបានអាជីវការ បានសម្រេចនូវ
សមិទ្ធផលដែលសម្រេចឡើង គឺការ
កសាងមូលដ្ឋានត្រីនៃការត្រប់ត្រងមុខងារសាធារណៈ
ដែលរួមមាន : ការធ្វើជីវិ៍និមីក្នុងការសិរីលទ្ធភាព
ប្រចេស ការរៀបចំលក្ខណិក៖ដោយទៀត ក្នុង ដាក់ឱ្យដឹងពីការនូវ
ប្រព័ន្ធបែងចែក ការបង្កើត និង ដាក់ឱ្យដឹងពីការនូវតារាង
ទូទាត់បៀវត្សរបស់ពីរត្រូវបាន ការដាក់ឱ្យដឹងពីការនូវតារាង
កម្មមន្ត្រីការទៅក្នុងប្រព័ន្ធបែងចែក ដាក់ឱ្យដឹងពីការនូវត្រូវបាន
មន្ត្រីការអិរីយុលនិវត្ថិកីត្តិការពីមន្ត្រីការនូវត្រូវបាន ការបង្កើត
ប្រកាក់បែងចែក មុខងារ និងប្រាកាក់បែងចែកដោយនៅទំនាក់ទំនាក់

ដែលធ្វើឱ្យបច្ចុប្បន្នរាល់មនុស្សម្រីរាជការបានកើន
ឡើងប្រមាណ ១៣៨% ត្ថុងចេញផ្សាយខ្លំ២០០២-២០០៦
និងការបង្កើតលិខិតបច្ចេកទេនតិយុត្តិធ្វើនៅព្រៃត ៣កំ
ពួកនឹងការគ្រប់គ្រងម្រីរាជការនៅត្ថុងក្របខ័ណ្ឌមុខ
ងារសាធារណៈ ។

ផ្នែកលើមូលដ្ឋានគ្រឹះនេះ រាជរដ្ឋាភិបាលបាន
ជាកំបែកពិភ័ណ្ឌវិកាមិនិកកំណែទម្រង់រដ្ឋបាល ៥ ឆ្នាំទៅមុខ
(២០០៤-២០០៩) ដោយបានកំណត់យ៉ាងច្បាស់លាស់
អំពីគាល់ដោចម្រោង គឺ ”បំប្រើប្រាសាពរដ្ឋឱ្យបានការ់
តែម្របសិរីឡើង” ។ យុទ្ធសាស្ត្រនៃកម្មវិធីនេះ ផ្នែកលើ
គោលគ្រឹះសំខាន់៤ គឺ: ១-ការកំណែអប់រំសារិកសាធារណៈ
២-ការបង្កើនបច្ចុប្បន្ន និងការពើងការគ្រប់គ្រង
និយោជនី ៣-ការអភិវឌ្ឍសមត្ថភាព និង៤-ការជឿព្រឹក
ការប្រើប្រាស់ប្រព័ន្ធបច្ចុកវិទ្យាតិមាន ដែលមាន

កម្ពុជាជីវន៍របស់ភាគីភាពជាស្ថេលនៃយុទ្ធសាស្ត្រ ។

បន្លេមពីលើងកសារស្តីពីផែករសកម្មភាពអភិបាលកិច្ច ទី ២ ដែលគណៈរដ្ឋមន្ត្រីបានអនុម័ត កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមប្រឹក្សាកំណែនម្រោងរដ្ឋបាល បាននិងកំពុងរៀបចំងកសារគោលនយោបាយនាយកដ្ឋានជន សំដែរព្រឹកវិសាលភាព និងធ្វើឱ្យការង់តែសូចរម្យថែមទៀតនូវការដ្ឋានកំណែនម្រោងនាយកដ្ឋាន សម្រេចឱ្យបានដោតដីយ នូវយុទ្ធសាស្ត្រចុកការណាមជាអារម្ម៌ៗ នាយកដ្ឋានជនដោតដីយ នូវយុទ្ធសាស្ត្រចុកការណាមជាអារម្ម៌ៗ : គោលនយោបាយស្តីពីការផ្តល់សេវាសារណ៍ : គោលការណីរមនៃការផ្តល់សេវាសារណ៍ គាល់នយោបាយស្តីពីការត្រួតពិនិត្យនិងជាន់មនុស្ស គោលនយោបាយស្តីពីការអភិវឌ្ឍន៍ជាន់មនុស្ស គោលនយោបាយស្តីពីលាកការ គោលនយោបាយស្តីពី

ការគ្រប់គ្រងនិយាយដី ក្របខណ្ឌគ្រប់គ្រងសម្រាប់
ការអភិវឌ្ឍនៅមតិភាព និងការជួញព្យាករបើប្រាស់
ប្រព័ន្ធបច្ចេកវិទ្យាតិមាន ជាជីវិ៍យដល់ការផ្តល់សេវា
សាធារណៈ និងការងារគ្រប់គ្រងដែក្នុងរបស់ក្រសួង
ស្ថាបននិមួយទេ ។

គោលនយោបាយស្តីពី ការអនុវត្តន៍យោបាយនៃការ
ដួងមាននៅក្នុងក្រសួងសេវារៀបរាល់នៃការ
ធ្វើឱ្យរូមពិភាក្សា និងជ្រាស់ប្រុងយោបាយដល់ជាថ្រើសនឹងកំណត់
ក្រសួងសាធារណៈគ្រប់គ្រង ស្ថាបនតាមរយៈកិច្ចប្រជុំអន្តរ
ក្រសួង រហូតដល់ទទួលបានការអនុម័តពីគណៈរដ្ឋមន្ត្រី
ក្នុងសម្រាប់ប្រជុំពេញអង្គ នាទីថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ
២០០៦ កន្លងទៅនេះ ។

ខ្ញុំសូមផ្តល់ទីការសន្នះដោយស្របតាមរយៈការគ្រប់គ្រង

តាំងការជ្រប់គ្រសួង ស្ថាប័នទាំងអស់ ដែលបានចូលរួម
ផ្សេងៗអនុសាសន៍លើទាត់ប្រចិន ដែលធ្វើឱ្យឯកសារ
គោលនយោបាយនេះ មានខ្លឹមសារពេញលេញ និង
គ្រប់គ្រងដោយ ។

ឯកសារគោលនយោបាយស្តីពីការផ្តល់សេវា
សាធារណៈ បង្ហាញឱ្យយើងអំពី និយមនីយ ប្រភេទនៃ
សេវាសាធារណៈរបស់វា គោលដៅ វិធីសារធម្ម៌
យុទ្ធការនៃការអនុវត្ត ការកំណត់អប់ដ្ឋានតិចូច និង
ការសម្របសម្រល់អនុវត្ត ។

ក្នុងសេវាដោយនេះត្រូវបានរៀបចំឡើងមិន
ត្រឹមតែសម្រាប់ការសិក្សាស្តង់របស់ថ្នាក់ដើរការ
និង មន្ត្រីរាជការគ្រប់របៀបឱ្យឯកសារ ប៉ុន្តែនិងបង្ហាញដៃ
ដែរអំពីសាលាកាតនៃសកម្មភាពជាមាតិភាពរបស់

រាជរដ្ឋាភិបាលលើការដ្ឋានកំណែប្រចាំរដ្ឋបាល សំដេរធី
អ្នកដ្ឋានបាលសាធារណៈ មានសមត្ថភាពបច្ចុប្បន្ន
រដ្ឋិយកាន់តែបានលួបសិរីឡើងជាលំដាប់ ។
រាជធានីភ្នំពេញ, ថ្ងៃទី ៩ មិថុនា ឆ្នាំ ២០០៦

ព្រឹទ្ធសាស្ត្រ

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីទទួលបន្ទុកទិស្សិការគណៈរដ្ឋមន្ត្រី
អនុប្រធានអធិត្រូវឃើម ឧត្តមក្រុមបឹករាជកំណែប្រចាំរដ្ឋ
និងជាប្រធានក្រុមបឹករាជកំណែប្រចាំរដ្ឋបាល

ការបន្ទោរ ពីរដ្ឋបាលរាជរដ្ឋាភិបាល



សម្រាប់ ជូន ថែល នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា
និងសម្រាប់ប្រជុំពេញអនុកម្មរដ្ឋមន្ត្រី



នកឧត្តម ឧបនាយករដ្ឋមន្ត្រី នូវ នាល កំពុងផ្តើការអធិប្បយ
ចូលកិច្ចប្រជុំពេញអនុកម្មរដ្ឋមន្ត្រី កាលពីថ្ងៃទី ០៥-០៥-២០០៦

ចាតិកា	
នគរបាល៖ទម្រង់នឹងជានសង្គមៗ.....i	
សារអត្ថភាព.....vii	
សេចក្តីផ្តើម.....⑨	
I- តិចចល់យ៉ា.....៦	
II- ក្រឡេខនឹងសេចក្តីរាយនុវត្តន៍.....៨	
៩- មហាមឈរវាទាក់ព័ត៌មិនអធិបនីយការរដ្ឋ.....៨	
១០- មហាមឈរវាទាក់ព័ត៌មិនអធិបនីកសិក្សិសុខសណ្ឌប់	
៥- ត្រាប់សាររណៈ និងសុវត្ថិភាពសង្គម.....៩	
៣- មហាមឈរវាទាក់ព័ត៌មិនធនិជ្ជិមិ និងអរម្មាកណ្តាយ..១០	
៤- មហាមឈរវាទាក់ព័ត៌មិនធនិការបើកកម្មសកិប្បាករ	
តារាងកម្ម សហគ្រាយផន្តុច និង មញ្ច	
បរិស្ថាននិងយោត និងការចូលរួមដែកការនកូនការ	
កសាយ និងការថែចាំយោរចនាសម្ប័ន្ត១៧	
៥- មហាមឈរវាសង្គមកិច្ច រួមមិនកិច្ចការនី ..១៨	

ចាតិកា	
លក្ខណៈសម្រេចនៃប្រជាធិបតេយ្យនៃប្រជាជាន់.....	i
អារម្មណ៍.....	vii
សេចក្តីផ្តើម.....	១
I- វិធានន័យ.....	៦
II- ក្រសួងនៃសេដ្ឋកិច្ចនៃប្រជាជាន់នៃប្រជាជាន់.....	៨
៩- ធម្មាយសេវាទាក់ព័ត៌មិនអធិបតេយ្យភាពអ្ន	៨
១០- ធម្មាយសេវាទាក់ព័ត៌មិនថ្លែកសិក្សាសុខសាយុប់	
ព្យាប់សាងរណ៍: និមសុវត្ថិភាពសង្គម	៩
១១- ធម្មាយសេវាទាក់ព័ត៌មិនយុទ្ធផលិចិច្ច និងអាជ្ញាកណ្តាល. ១០	
១២- ធម្មាយសេវាទាក់ព័ត៌មិនការឈើកកម្មលំកិច្ចការ	
តាមការឈើកម្ម សហគ្រាសអនុក្តុច និង មញ្ជី	
ហិស្សានិវិយាត និងការចូលរួមថ្លែកកនកនឹងការ	
កសាង និងការចំណាំឱ្យរាយទេសម្ដែន..... ១៧	
១៣- ធម្មាយសេវាសង្គមកិច្ច របៀបិទនិកិច្ចការនៅ..... ១៨	

ចាសិកា	
លក្ខណៈនិងប្រព័ន្ធប្រជាជាន់ជាន់.....i	
សារច្បាស់ការបង់ប្រាក់.....vii	
សេចក្តីផ្តើម.....9	
I- សិល្បៈសំខាន់.....1	
II- គ្រប់គ្រង់សេដ្ឋកិច្ចនាគារនៃប្រជាធិបតេយ្យ.....15	
១- ចំណេះរាជរដ្ឋបានកំពុងឱ្យអាមេរិកបានឈររដ្ឋ.....15	
២- ចំណេះរាជរដ្ឋបានកំពុងឱ្យកសិកិច្ចិសុទ្ធសម្រាប់.....15	
ធ្វាប់សាររណ៍: និងសុវត្ថិភាពសង្គម.....15	
៣- ចំណេះរាជរដ្ឋបានកំពុងឱ្យកិច្ចិមិ និងអាជ្ញាកំណូល.....10	
៤- ចំណេះរាជរដ្ឋបានកំពុងឱ្យការបៀកកម្មសំកិច្ចការ តាមកិច្ចកម្ម សហគ្រាល់ឱ្យកិច្ចការបៀកកម្មសំកិច្ចការ ឬស្ថានិភ័យាត និងការចូលរួមដោយការិកចុនការ កសាង និងការថែទាំយោងបានសម្រេច14	
៥- ចំណេះរាជរដ្ឋបានមិន វិញមិនិងកិច្ចការនៅ.....16	

ចាន់តិវា	
លទ្ធផលរបស់សាស្ត្រពីនៅខ្លួនជាបង្គបោះ	i
អាជ្ញាកថា	vii
សេចក្តីផ្តើម	១
I- សិល្បៈសំណូល	៦
II- ក្រុងនៃសេចក្តីផ្តើមនៃបង្គបោះខ្លួន	៨
៩- ចម្លាមឈរវាតាក់ដំឡើនឯងអិបតេយ្យភាពរដ្ឋ	៨
១០- ចម្លាមឈរវាតាក់ដំឡើនឯងថ្វីកសន្តិសុខនុណ្យប់	
ត្បាប់សាធារណៈ និងសុវត្ថិភាពសង្គម	៩
១១- ចម្លាមឈរវាតាក់ដំឡើនឯងយុត្តិធម៌ និងអាជ្ញាកណ្តាល	១០
១២- ចម្លាមឈរវាតាក់ដំឡើនឯងការឃើញកម្មសំគិតការ	
ពាណិជ្ជកម្ម សហគ្រាល់ឱ្យក្នុង និង មន្ទីរ	
ឬស្ថានវិនិយោគ និងការឃើញក្នុងកសិក្សាការ	
កសាង និងការវេចទាំង្វាយការសម្រេច	១២
១៣- ចម្លាមឈរវាតាក់ដំឡើនឯងការឃើញកម្មសំគិតការ	

៦- មធ្យាមសេវាតាក់ពីនិងការអភិវឌ្ឍយោងម្រាមទា	
សម្បត្តូរប័ណ្ណ	១៧
៧- មធ្យាមសេវាតាក់ពីនិងការប្រមួលចំណុល ការធ្វើ ិចារណកម្មចំណាយ និងការបើកដ្ឋាល	១៨
III-សោចជៈ	២១
IV-ពិធីសាស្ត្រ	២៥
៩- ផ្នែកជ្រើសរើស ១- ផ្នែកក្រុមប្រជាធិបតេយ្យ	២៧
២- ក- ធនធានមនុស្ស	២៥
៣- ធនធានបិរញ្ញវត្ថុ	៣០
គ- ការធ្វើដែនការ	៣០
យ- ការធ្វើអធិការកិច្ច និង ការវាយតម្លៃ	៣០
ឯ- បច្ចេកវិទ្យាព័ត៌មាន និង ទូរគមនាគមន៍	៣១
V-យុទ្ធសាស្ត្រសំខាន់សម្រាប់នគរបាល	៣៣
៩- ការកែលំអ កិច្ចដំណើរការការងារនៃការផ្តល់សេវា	

៦- មធ្យាមសេវាតាក់ពីនិងការអភិវឌ្ឍយោងម្រាមទា	
សម្បត្តូរប័ណ្ណ	១៧
៧- មធ្យាមសេវាតាក់ពីនិងការប្រមួលចំណុល ការធ្វើ ិចារណកម្មចំណាយ និងការបើកដ្ឋាល	១៨
III-សោចជៈ	២១
IV-ពិធីសាស្ត្រ	២៥
៩- ផ្នែកជ្រើសរើស ១- ផ្នែកក្រុមប្រជាធិបតេយ្យ	២៧
២- ក- ធនធានមនុស្ស	២៥
៣- ធនធានបិរញ្ញវត្ថុ	៣០
គ- ការធ្វើដែនការ	៣០
យ- ការធ្វើអធិការកិច្ច និង ការវាយតម្លៃ	៣០
ឯ- បច្ចេកវិទ្យាព័ត៌មាន និង ទូរគមនាគមន៍	៣១
V-យុទ្ធសាស្ត្រសំខាន់សម្រាប់នគរបាល	៣៣
៩- ការកែលំអ កិច្ចដំណើរការការងារនៃការផ្តល់សេវា	

៦- មធ្យាមសេវាតាក់ពីនិងការអភិវឌ្ឍយោងម្រាមទា	
សម្បត្តូរប័ណ្ណ	១៧
៧- មធ្យាមសេវាតាក់ពីនិងការប្រមួលចំណុល ការធ្វើ ិចារណកម្មចំណាយ និងការបើកដ្ឋាល	១៨
III-សោចជៈ	២១
IV-ពិធីសាស្ត្រ	២៥
៩- ផ្នែកជ្រើសរើស ១- ផ្នែកក្រុមប្រជាធិបតេយ្យ	២៧
២- ក- ធនធានមនុស្ស	២៥
៣- ធនធានបិរញ្ញវត្ថុ	៣០
គ- ការធ្វើដែនការ	៣០
យ- ការធ្វើអធិការកិច្ច និង ការវាយតម្លៃ	៣០
ឯ- បច្ចេកវិទ្យាព័ត៌មាន និង ទូរគមនាគមន៍	៣១
V-យុទ្ធសាស្ត្រសំខាន់សម្រាប់នគរបាល	៣៣
៩- ការកែលំអ កិច្ចដំណើរការការងារនៃការផ្តល់សេវា	

៦- មធ្យាមសេវាតាក់ពីនិងការអភិវឌ្ឍយោងម្រាមទា	
សម្បត្តូរប័ណ្ណ	១៧
៧- មធ្យាមសេវាតាក់ពីនិងការប្រមួលចំណុល ការធ្វើ ិចារណកម្មចំណាយ និងការបើកដ្ឋាល	១៨
III-សោចជៈ	២១
IV-ពិធីសាស្ត្រ	២៥
៩- ផ្នែកជ្រើសរើស ១- ផ្នែកក្រុមប្រជាធិបតេយ្យ	២៧
២- ក- ធនធានមនុស្ស	២៥
៣- ធនធានបិរញ្ញវត្ថុ	៣០
គ- ការធ្វើដែនការ	៣០
យ- ការធ្វើអធិការកិច្ច និង ការវាយតម្លៃ	៣០
ឯ- បច្ចេកវិទ្យាព័ត៌មាន និង ទូរគមនាគមន៍	៣១
V-យុទ្ធសាស្ត្រសំខាន់សម្រាប់នគរបាល	៣៣
៩- ការកែលំអ កិច្ចដំណើរការការងារនៃការផ្តល់សេវា	

សាធារណៈ	៣៤
២- ច្រកចេញចូលដំឡើយ	៣៤
៣- វិសោមផ្សេករាយសៀវភៅ	៣៥
៤- វិម្មការងារសៀវភៅ	៣៥
៥- ត្រីស្ថានសាធារណៈរដ្ឋបាល	៣៥
៦- សហគ្រោសសាធារណៈ	៤០
ក- ត្រីស្ថានសាធារណៈដំលមានលក្ខណៈ	
សេដ្ឋកិច្ច	៤១
ខ- ក្រុមហ៊ុនរដ្ឋ	៤៣
គ- ក្រុមហ៊ុនចម្បៃ	៤៤
៣- កិច្ចសញ្ញា	៤៥
៤- ភ្នាក់ងារប្រព័ន្ធបន្ទុការពិសេស	៤៥
៥- ឯកជនការួមឱ្យបន្ទុកម្ន	៤៥
VI-ការអំណុះចុះការសិទ្ធិ	៥១
VII-ការអំណុះចុះការសិទ្ធិ	៥៣

សាធារណៈ	៣៤
២- ច្រកចេញចូលដំឡើយ	៣៤
៣- វិសោមផ្សេករាយសៀវភៅ	៣៥
៤- វិម្មការងារសៀវភៅ	៣៥
៥- ត្រីស្ថានសាធារណៈរដ្ឋបាល	៣៥
៦- សហគ្រោសសាធារណៈ	៤០
ក- ត្រីស្ថានសាធារណៈដំលមានលក្ខណៈ	
សេដ្ឋកិច្ច	៤១
ខ- ក្រុមហ៊ុនរដ្ឋ	៤៣
គ- ក្រុមហ៊ុនចម្បៃ	៤៤
៣- កិច្ចសញ្ញា	៤៥
៤- ភ្នាក់ងារប្រព័ន្ធបន្ទុការពិសេស	៤៥
៥- ឯកជនការួមឱ្យបន្ទុកម្ន	៤៥
VI-ការអំណុះចុះការសិទ្ធិ	៥១
VII-ការអំណុះចុះការសិទ្ធិ	៥៣

សាធារណៈ	៣៤
២- ច្រកចេញចូលដំឡើយ	៣៤
៣- វិសោមផ្សេករាយសៀវភៅ	៣៥
៤- វិម្មការងារសៀវភៅ	៣៥
៥- ត្រីស្ថានសាធារណៈរដ្ឋបាល	៣៥
៦- សហគ្រោសសាធារណៈ	៤០
ក- ត្រីស្ថានសាធារណៈដំលមានលក្ខណៈ	
សេដ្ឋកិច្ច	៤១
ខ- ក្រុមហ៊ុនរដ្ឋ	៤៣
គ- ក្រុមហ៊ុនចម្បៃ	៤៤
៣- កិច្ចសញ្ញា	៤៥
៤- ភ្នាក់ងារប្រព័ន្ធបន្ទុការពិសេស	៤៥
៥- ឯកជនការួមឱ្យបន្ទុកម្ន	៤៥
VI-ការអំណុះចុះការសិទ្ធិ	៥១
VII-ការអំណុះចុះការសិទ្ធិ	៥៣

សាធារណៈ	៣៤
២- ច្រកចេញចូលដំឡើយ	៣៤
៣- វិសោមផ្សេករាយសៀវភៅ	៣៥
៤- វិម្មការងារសៀវភៅ	៣៥
៥- ត្រីស្ថានសាធារណៈរដ្ឋបាល	៣៥
៦- សហគ្រោសសាធារណៈ	៤០
ក- ត្រីស្ថានសាធារណៈដំលមានលក្ខណៈ	
សេដ្ឋកិច្ច	៤១
ខ- ក្រុមហ៊ុនរដ្ឋ	៤៣
គ- ក្រុមហ៊ុនចម្បៃ	៤៤
៣- កិច្ចសញ្ញា	៤៥
៤- ភ្នាក់ងារប្រព័ន្ធបន្ទុការពិសេស	៤៥
៥- ឯកជនការួមឱ្យបន្ទុកម្ន	៤៥
VI-ការអំណុះចុះការសិទ្ធិ	៥១
VII-ការអំណុះចុះការសិទ្ធិ	៥៣

សេចក្តីផ្តើម

បន្ទាប់ពីសម្រេចបានកិច្ចព្រមទ្រូវក្រុងប្រជាធិបតេយ្យ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ និងដោយសារការអនុវត្តន៍យោបាយ ឡូ: -ឡូ: របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្រួលរាយករណីមន្ត្រី ហុន សែន កម្ពុជាបានបញ្ចប់សង្គមសុវត្ថិភាពដែលអ្នកបន្ទាយជិតបិទសវត្ថិរ៍ មន្ត្រីរាជការ និងកងកំលាំងប្រជាប់អារុជនៃការតិនយោបាយទាំងអស់ត្រូវបានធ្វើសមាបាយកម្ពុជាមកក្នុងសង្គមជាតិ ហើយ “ខ្លួនធនាសំណែនជាតិ” មួយបានកកើតឡើងនាថីមឆ្នាំ១៩៩១ ទាំងនេះ គឺជាមួលដ្ឋានត្រីជីវិនមំមិនអាចកាត់ថ្មីបាន និងជាបុរឈរក្នុងណែនាំ ដើម្បីធានាបាននូវសន្តិភាព សន្តិសុខ សិរភាព សុវត្ថិភាព សណ្តាប់ឆ្នាប់សារណ៍ និងការអភិវឌ្ឍប្រចេសជាតិ។

ផ្នែកលើសមិទ្ធិដែលដំឡើងនៅក្នុងការកំណត់សេចក្តីផ្តើមនេះ

រាជរដ្ឋាភិបាល បានបញ្ជាចិត្តយោងមុតមាំក្នុងការព្រមឃើង
និតិវិធី និងអភិបាលកិច្ចុល្ឯតាមរយៈការធ្វើការណែនាំប្រចាំឆ្នាំ
ជាដំបាន។ និងដោយមានការប្រើប្រាស់ប្រព័ន្ធលើវិស័យ
អាជីវការពួកយុទ្ធសាស្ត្រ : កំណែប្រចាំខែបាល ការប្រើប្រាស់
ប្រព័ន្ធកំពើពីករណីយ កំណែប្រចាំថ្ងៃប៉ុន្មានប្រព័ន្ធយុត្តិ
ធមិ ការវេសាយកងកំលែងប្រជាប់អារុធជ កំណែប្រចាំម៉ោងកង
កំលែងប្រជាប់អារុធជ ការងារវិមានការ និង វិសេហមជ្រើរ
ការ ការព្រឹងការគ្រប់គ្រងចំណូល និងការធ្វើឱ្យរាល
កម្ពុជា និងកំណែប្រចាំការគ្រប់គ្រងផនធានផលិត
ជាតិ (ដើម្បី ត្រូវបាន និងជាលិខិត) ។ ព្រមពេលជាមួយ
គ្មានេះដែរ រាជរដ្ឋាភិបាលបានរៀបចំគោលដៅ
អភិវឌ្ឍន៍សហសវត្ថិភាព ដែលការអភិវឌ្ឍន៍សង្គមិច្ច
សង្គមកិច្ចប្រាំឆ្នាំលើកទី២ (២០០៣-២០០៥) និងយុទ្ធសាស្ត្រ
សាស្ត្រជាតិកាត់បន្ថយភាពព្រឹក ២០០៦-២០០៨ ។
លើសពីនេះទៅឡើត កម្ពុជាក់បានធ្វើសមាបារណាកម្ពុជា

ទៅក្នុងតំបន់ និងពិភពលោកដីដែរ ។

ការដ្ឋានដែលខ្លះមានចំណាំអស់នេះ កំពុងតំបន់ត្រូវបាន
បន្ទាត់ក្នុងនឹងក្នុងនិតិកាលទី ៣ នៃដួសរាយ
ហើយដែលតម្លៃគ្រឿងមានការកំណត់ប្រចាំឆ្នាំ ដើម្បីមួយ
ដំបានថ្មីមេឡើងត្រូវជិះយអភិបាលកិច្ចិត្ត ត្រូងនេះ
កំណត់ប្រចាំឆ្នាំបាល គឺជាស្ថិតអាជីវកម្ម ដែលបាន
បញ្ចូលទៅក្នុងដែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ
២០០៦-២០១០ ។

ទោះបីជារដ្ឋបាលសាធារណៈបានផ្តល់ការតំឡើវ
ការផ្តាស់ប្តូរ និងការធ្វើកំណត់ប្រចាំឆ្នាំដែលបានបន្ទាត់
ណាក់ដោយ ក៏មិនទាន់ដើរតបាលទាំងស្រុងនៅ
ទីឱ្យទៅនឹងតម្លៃការរបស់ប្រទេសជាតិ ដែលការ
នៅមានទំហំដែលទៀត នៅក្នុងបិបទនៃសកលភាពូបនិ-
យកម្ម ។

ដើម្បីសម្រេចបានបាលដោយខាងលើនេះ រាជ

រដ្ឋាភិបាល បានជាក់ចេញនូវកម្មវិធីកំណែទ្រព្យដៃរដ្ឋាភិបាល
២០០៤-២០០៥ ដែលមានចំណុចសារស្ថិតិថ្លែងទាំង៧ចំនួន ៤
រៀបមាន : ១-ការកែលំអស់វាសាធារណៈ ២-ការបេងឱន
ប្រវិធី និងការពារឃើងការគ្រប់គ្រងនិយោជន៍ ៣-ការ
អភិវឌ្ឍសមត្ថភាព ៤-ការដើរការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាតិមាន ដែលមានកម្មវិធីកន្លែរមានភាព
ជាស្ថិតិថ្លែងយុទ្ធសាស្ត្រ ។

ការកែលំអស់វាសាធារណៈត្រូវធេញឡើងទៅ
តាមសភាពការណ៍ជាក់ស្អែង និងជាដំបាន។ ដើម្បីប្រ
ភាយសេវាសាធារណៈឱ្យមាន គុណភាពល្អ នៅមូលដ្ឋាន
ខ្លួន ហាមពីរឿងឯកចិត្តបាន ផ្តើមបចាច់ពេល
វេលាទៅនិងព្រមទាំង និងចងកលក្ខណៈដោយ
ច្បាប់^(១) ដល់អ្នកប្រើប្រាស់សេវា ។

ឯកសារគោលនយោបាយត្រូវពិការដូចមែនសេវា
សាធារណៈ កំណត់អំពីនិយមន៍យូ ប្រភេទនៃសេវា

(១) អ្នកនិយោគរីនី មានពន្លឺល្អឥតខ្ចោះ

ការយោងយោចយ ជូនិភីការផ្តល់ឈរវាទាសាមណ៍:

ទំនើតិ ៥

សាធារណៈរបស់រដ្ឋ គោលដៅ វិធីសាស្ត្រ យន្តការ
នៃការអនុវត្ត ការកំណត់អបឡិជ្ជានគតិយុត្ត ការសែប្រប
សម្រួលអនុវត្ត ។

ទីមន្ទីនេះ ឯកសារគោលនយោបាយនេះ កំ
ដានកសារគោលស្រាប់អនុវត្តចំពោះការងារកំណែ
ទម្រង់នានា សំដេដល់ការកំណត់អការផ្តល់ឈរវាទា
រណ៍: ដោយឈរលើបទពិសោធនឹងឱ្យដែលបានអនុវត្ត
កន្លងមក និងកំពងអនុវត្តនាពេលបច្ចុប្បន្ន ។

I - វិធាននៃយុទ្ធសាស្ត្រ

សេវាធាយចារេន: ដូចមានចែងក្នុងគោលការណ៍
នយោបាយនេះ ត្រូវបានកំណត់នូវយុទ្ធសាស្ត្រក្រោម:

“រាល់សកម្មភាពទាំងឡាយ ដែលធ្វើឡើង
ដោយស្ថាបនមានសមត្ថកិច្ច និងស្ថាបនទទួលសមត្ថកិច្ច
ក្នុងគោលដោយប្រជិតលប្បយោជន៍សាធារណៈគីជាត
សេវាធាយចារេន:” ។

“ស្ថាបនមានសមត្ថកិច្ច” នៅក្នុងនយោបាយនេះ គឺ
សំដែរដែលស្ថាបននេះ ប្រភាក់ដារនេះ ប្រអប់ដោយប្រជិត
លំដាប់ថ្មីកំពង់អស់របស់នេះ ដែលបំពេញការងារតាម
ដែនសមត្ថកិច្ចរបស់ខ្លួន ។

“ស្ថាបនទទួលសមត្ថកិច្ច” នៅក្នុងនយោបាយនេះ គឺ
សំដែរដែលដែនកិច្ចកិច្ច និងសង្គមសុវត្ថិភាពដែលទទួលបាន
សិទ្ធិ និងការកិច្ចពិន័យ ហើយដែលនឹងនៅក្រោមការ
គ្រប់គ្រងគ្រប់គ្រងពិន័យ ប្រភាក់ដារនេះ ។

ការគ្រប់គ្រង ការត្រួតពិនិត្យរបស់វឌ្ឍន៍ ប្រភាក់
ដារអង្គទេរដើម្បីផ្តល់ការងារ និងសង្គមសុវត្ថិភាពនៃលោកអ្នកបាន
ប្រគល់សិទ្ធិអំណោមខ្សែ ត្រូវធ្វើឡើងដើម្បីលើលក្ខណៈ
ដូចមានថែងក្នុងសេវាចិនមេដែលកិច្ចព្រមទាំង ប្រកិច្ច
សន្យាដែលបានប្រគល់ការកិច្ចក្នុងវឌ្ឍន៍ដែលសមត្ថកិច្ច
មួយច្បាស់លាស់ និងពិនិត្យទេរដើម្បីសកម្មភាពការងារ
លទ្ធផលដែលសម្រេចបាន គោលដៅទៅអនាគត និង
ចំពោះសង្គមជាតិ ។

II - ប្រធានវិនិច្ឆ័យនៃការគាំទ្រនៃប្រជាជន

សេវាភាសាអណ៍ដែលបានកំណត់នូយខាងលើនិងដែលមានចំណាំក្នុងគោលនយោបាយនេះ ត្រូវបានចងក្រោង និងប្រមូលផ្តើម ពី ប្រភេទចំណាំតាមវិស័យនិងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ដូចខាងក្រោម :

៩- បញ្ជាមសេវាភាក់ព័ត៌មីនអធិបតេយ្យភាពរដ្ឋ

បញ្ជាមសេវាភាក់ព័ត៌មីនអធិបតេយ្យភាពរដ្ឋ គឺជាសេវាទទួលខុសត្រូវដែលបានកំណត់នូយខាងលើដែលផ្តល់នូវភាពរដ្ឋ ប្រើប្រាស់បុគ្គលិននិងការគាំទ្រនៃការបង្កើតរំភាព ដែលរដ្ឋបានប្រគល់សិទ្ធិអំណោមខ្លួន ដើម្បីអនុវត្ត ។ បញ្ជាមសេវាភាក់ព័ត៌មីនអធិបតេយ្យភាពរដ្ឋមានខ្លួចជាតិ លិខិតអនុញ្ញាត អាជ្ញាប័ណ្ណ ហព្វិអត្រានុក្សិមជាន សំបុត្របញ្ជាក់កំណើត ប័ណ្ណលំពាល់យានយន្ត អាកាសយាន និងទាហ័រ វិញ្ញាប័ណ្ណប័ត្រទទួលឃ្លាល់កម្មសិទ្ធិ

ការយោងយោចាយ ឬការងារដែលរាយការណ៍:

ទំនើត

អគ្គសញ្ញាណប័ណ្ណប្រជាពលរដ្ឋខ្មែរ សេវវេភោត្តសារ
ការធ្វើឯក្រាប្រកបដៃមីនា

ពាក់ព័ន្ធទៅនឹងចង្វាមនៃសេវាសារណ៍នេះ
ការរៀបចំ និង ការប្រព័ន្ធគារនៃការផ្តល់សេវាដ្ឋរ
ទទួលខុសត្រូវដោយរដ្ឋ ប្រកាសក្រសួងរបស់រដ្ឋ ។

២ - ចង្វាមសេវាទាក់ព័ន្ធនៃផ្នែកសិក្សាលើសម្រាប់បង្កើត

សារណ៍: ិនិយោគិរសម្រួល

ចង្វាមសេវាទាក់ព័ន្ធផ្នែកសិក្សាលើសម្រាប់
បង្កើត: ការស្ថាក់នៅ ការធ្វើដំណើរ ការប្រ-
ព្រៃយទាក់ទងរបស់ប្រជាពលរដ្ឋ និងសុវត្ថិភាពសង្គម
គឺជាសមត្ថកិច្ចរបស់រាជ្យរមានសមត្ថកិច្ច នគរបាល
ជាតិ កម្មាធិការនូវហត្ថលិខិត និងកម្មាធិការនូវហត្ថលិខិត
ត្រូវបានដោះស្រាយក្នុងប្រព័ន្ធផ្លូវការ ។ ចង្វាមសេវានេះជាបង្កើតប្រចាំឆ្នាំ និងមិនអាចខ្លះបាន ដើម្បីធានាបើយា
កាសលូដល់ការអភិវឌ្ឍសង្គមជាតិ ការកាត់បន្ថយភាព

ក្រីក្រ ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងជាត់ទុកចិត្ត
ដលិចិត្តិយាតិន ធម្មជន ក្នុងការប្រកបប្រវរដ឵រកម្ម
និងជំនួយព្រមព្រមទៀត ។

ពាក់ព័ន្ធទៅនឹងចង្វាយម៉ែនសេវាសាធារណៈនេះ
ការរៀបចំ និង ការប្រពិបត្តិការនៃការផ្តល់សេវាគ្រោះ
ធ្វើឡើងដោយរដ្ឋ ឬ ភ្នាក់ដាករបស់រដ្ឋ ។

៣- ចង្វាយសេវាទាក់ព័ន្ធនឹងយុត្តិធម៌ និងអាជ្ញាកណ្តាល

ចង្វាយសេវាទាក់ព័ន្ធនឹងយុត្តិធម៌ និងអាជ្ញា
កណ្តាល ដូចជា វិវាទរវាងប្រជាពលរដ្ឋ និង ប្រជាពល-
រដ្ឋ ប្រវាឃងប្រជាពលរដ្ឋ និង អ្នករាជការ ឬ រវាងប្រជា
ពលរដ្ឋ និងដែកកងកងន ប្រវាឃងអ្នករាជការ និង ថ្ងៃក
ងកជនជាមើម សេវាដោះស្រាយវិវាទនេះធ្វើឡើងតាម
របាយ ២ យ៉ាង :

-តាមរយៈក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជា

អ្នកសម្របសម្រល និង ដោះស្រាយចំពោះករណីវិវាទ ជិនធ្លីនៃថ្ងៃ ដើម្បីសម្រេចដល់គួរតាតិទាំងសងខាង ដោយមិនចាំបាច់ពីនៅក្នុងកំពង់ទៀតទៅលើគុណភាព និងកាត់បន្ថយការកកស្នៃសំណុំរឿងនៅគុណភាព ។

- គ្មានករណីគួរតាតិវិវាទ មិនទទួលយកនូវ ជីវិ៍នោះស្រាយរបស់ក្រុមបឹករាជក្រឹតាកណ្តាលទេ នៅការដោះស្រាយវិវាទ ត្រូវធ្វើឡើងតាមរយៈគុណភាព ។

ភាពជើងទុកចិត្តរបស់អ្នកបើប្រាស់សែរ និង អ្នកពាក់ព័ន្ធឌារាងអស់ អាស្សែយទៅលើការអនុវត្តច្បាប់ ឱ្យបានត្រឹមត្រូវ នៅក្នុងបុរិចទេនិតិវរដ្ឋ ។ ដូចនេះ រាល់សកម្មភាពកំណត់អប់រំប្រព័ន្ធការងារទាំងអស់ ត្រូវរៀបចំឡើងជាដំបានៗ និងដោយប្រុងប្រយ័ត្ន ក្នុងទិសដីបង្កើនគុណភាព និង ប្រសិទ្ធភាពនៃសែរកម្ម ឃុំត្រួចចិ ។

៤-ចំណេមសេវាទាក់ព័ត៌មានការបើកកំណែសំគួរការណាមិជ្ជកម្ម
សំហេត្តក្រាសំបុត្រធមធ្យម ហិរញ្ញវត្ថិយោត និងការ
ចូលរួមចំណេមសេវាទាក់ព័ត៌មានការកសាយ និងការថែទាំ
លោម្ពារមេដាសម្បែន

ក- ការបើកកំណែសំគួរការណាមិជ្ជកម្ម

រាជរដ្ឋាភិបាល ដែលជាអ្នករៀបចំយុទ្ធសាស្ត្រ
និងជាអ្នកគ្រប់គ្រងការអភិវឌ្ឍ ដើម្បីធ្វើឱ្យបរិស្ថាន
ផ្តល់ការងារដៃប្រើសេវាប្រាប់និងការងារជាតិ និងការងារ
ទូកវិស័យនកជនជាក្រោលម៉ាសីននៃកំណើនសេដ្ឋកិច្ច ។
អាជីវការជាតិសេសនឹងត្រូវធ្វើឡើងនៅក្នុងការងារប្រចាំ
ឯការនៃតំបន់សេវាប្រព័ន្ធដូចជាប្រាប់ការអភិ-
វឌ្ឍនិភ័យនកជន តាមរយៈវិធានការជាក់ស្នើសារនៅ :

១-ព្រមិនអភិបាលកិច្ច ទាំងក្នុងវិស័យសាធារណៈ

និងវិស័យនកជន ។

២-កាត់បន្ទូយរាល់បែបបច្ចុប្បន្ន និង នំង

អនុយោ នៅតាមក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ
ដល់ការនាំចេញ នាំចូល ។

- ៣- បំបាត់ថែលនូវការកិច្ចដាន់គ្របស់ក្រសួង
ស្ថាប័នពាក់ព័ន្ធ ដើម្បីជួញឯកសារត្រួតពិនិត្យថែមឱ្យការប្រើប្រាស់ប្រព័ន្ធបាន។
- ៤- ព្រឹងការអនុវត្តយន្តការការិយាល័យ "ច្រកចេញចូលថែមឱ្យ" នៅតាមបណ្តាប្រកាសនៃរដ្ឋាភិបាល ។

២-សហគ្រាល់ដូចតិច និងមធ្យោះ :

រាជរដ្ឋាភិបាល បន្ទាន់ព្រមការអភិវឌ្ឍសហគ្រាល់
ដូចតិច និងមធ្យោះតាមរយៈគោលនយោបាយ :

- ១- លើកទីកចិត្តដល់សហគ្រាល់ ដូចតិចនិង
មធ្យោះ ជាពិសេសតាមរយៈការផ្តល់សំណង់
រយៈពេលមធ្យោះ និង រយៈពេលដំឡើ
- ២- ទេស្ថាត់ការពេតេជន្តគ្រប់ប្រកែទេ
- ៣- កាត់បន្ទូយបែបបទការចុះហត្ថិភាព និងការរៀប

ចំណុះដំណឹង ការងារបែងរោងអាណាពេជ្រោម

- ៤- សម្រេចដល់ការនាំចេញផ្តើលតាមរយៈការ
កាត់បន្ទាយបែបបច្ចុប្បន្នក្នុងការស្វើសំ
អាជ្ញាប័ណ្ឌ និងលិខិតអនុញ្ញាតធ្វើងឺ ។លូ ។
- ៥- កាត់បន្ទាយពេលវេលា និង កាត់បន្ទាយថ្ម
សេវាកម្មក្នុងការអនុញ្ញាតឱ្យដែលការ
ជាបិតកម្ម នៃសហគ្រាសជួនពួម និងមធ្យោម
តាមរយៈការអនុវត្តយន្តការការិយាល័យ
ប្រកចេញផ្តើលតែម្មយ ។
- ៦- ផ្តល់ការគាំពារដល់សហគ្រាសម្មយចំនួនក្នុង
របៈពេលម្មយសម្រោប ។
- ៧- ជីរញ្ញឱ្យមានសម្រេចការពារវាងសហគ្រាសជួន
ពួម និងមធ្យោម ជាមួយនឹងឧស្សាហកម្មជួន
ដែលជាផីម ។
- ដើម្បីសម្រេចគោលដៅខាងលើ រាជរដ្ឋាភិបាល

យកចិត្តទូរដាក់ :

- ១- ជំរូញលើកទីកចនាថ្នូរដល់ការធែលិតចំនួបប្រើ
ទិន្នន័យក្នុងស្រុកជំនួយការទាំងឡាយ ដើម្បីផ្តើម
តបទេនឹងយុទ្ធសាស្ត្រនៃការបង្កើតមួលដាន
ដលិតកម្មទាំងនេះបានបង្កើតមួលដានប្រចើន
ស្របទេនឹងយុទ្ធសាស្ត្រនៃការបង្កើតការុបនិយ
កម្ម និងសកលការុបនិយកម្ម
- ២- រៀបចំយុទ្ធសាស្ត្របង្កើនសមត្ថភាពប្រភព
ប្រជែងសម្រាប់សហគ្រាល់ដុំនូច និង
មធ្យម
- ៣- រៀបចំដែនការសកម្មភាព និង បច្ចេកទេតិ
នានា ដើម្បីគ្រប់គ្រង តាមដានត្រួតពិនិត្យ
និងគាំទ្រដល់ដែករករបស់សហគ្រាល់
ដុំនូច និង មធ្យម ។
- ៤- បរិស្ថានវិនិយោគ និងការចូលរួមដែកនាំការ

ចូលការកសាង និង ថែទាំហេដ្ឋារមនេសម្ប័ត្តិ

ពាក់ព័ន្ធឌីនការងារនេះ រាជរដ្ឋាភិបាលនឹងចាត់វិធានការថាំបាច់ ដើម្បីព្រមិននឹងកែលំអបវិស្សានវិនិយោគ និងផ្តល់ការងារ នៅលទ្ធផលយុទ្ធសាស្ត្រ ឬខេត្ត ឬខេត្តបច្ចេកទេនសម្រាប់ណែនាំ និងជុំពុកការងារ របស់ដ្ឋានកងការនូវការកសាង និងថែទាំហេដ្ឋារមនេសម្ប័ត្តិ។

រចនាសម្ប័ត្តិនេះផ្តល់ពាក់ព័ន្ធឌីនការងារ នៅលទ្ធផលទៅកាន់អាមេរិក និងក្រុងការសម្រេចដល់ការធ្វើអាជីវកម្ម ការវិនិយោគទុន និងការអភិវឌ្ឍន៍កងការនូវការ កំសម្រេចឱ្យបានសម្រេច និងឱ្យបានឆាប់របៀប ទៅតាមស្ថានភាពជាកំស្ថុង និង ធនធានដែលមាន ។

៥- ចំណោមសេវាលម្អិត រួមមិនកិច្ចការនី

ចំណោមសេវានេះ រួមមានសេវាអប់រំ (លើក

កំពស់គុណភាពសេវាអប់រំសម្រាប់ទាំងអស់គ្មាន សំរាប់
សិក្សាត្រប់ត្រានៃ និងសិទ្ធិចេឡូលាននៃសេវាអប់រំជាមួល
ដ្ឋាន) សេវាអនាថ័យនិងសុខភាព (បង្ហាញក្នុងខាយ
ស្រួល គុណភាព ប្រសិទ្ធភាព ដើមីផ្លូវតាមដី និងនិរន្តរភាព
ដួនប្រជាពលរដ្ឋត្រប់រុប ជាពិស់និងក្រឹក និងក្រុម
ជនខាយនៅត្រៀម) សេវាសម្រាប់ការកំសាន្ត សេវា
សង្គមកិច្ច សេវាគារកំពង់ក្នុងក្រុមការកំពង់ក្នុងក្រុម
ជនពិការ សេវាទីកស្សីយ និងការចូលរួមរបស់ត្រីក្នុង
ការអភិវឌ្ឍន៍សង្គមកិច្ច និងសេវាដែលបានបង្កើត ដែលរួម
ចំណែកដល់ការការតំបនយភាពក្រឹក។

៦- ចំណែកសេវាតាក់ព័ត៌មិនការអភិវឌ្ឍន៍ហើយមានមេន្ត

ការផ្តល់សេវាដែលការអភិវឌ្ឍន៍បានចានាសម្រេច
រួមទាំងការអភិវឌ្ឍន៍បង្ហាញរបស់រាជរដ្ឋាភិបាល

ដើម្បីជួយព្រម និងបង្កើនលេវវីនកំណើនសេដ្ឋកិច្ច និងការ
កាត់បន្ថូយភាពព្រឹក។

ការអភិវឌ្ឍបេដ្ឋារចនាសម្ព័ន្ធរបៀប ត្រូវធ្វើឡើង
ជាសំខាន់ជាការបន្ទាន់ការសាងសង់ប្រព័ន្ធគម្រោគមនឹងកើត
ជាតុនរូមមាន៖ ផ្លូវតាមលំ ស្ថាន ផ្លូវដែក ផ្លូវទិក កំពង់ផែ
និងភាគាសយានដ្ឋាន ដែលមានតម្លៃបំបុរាណ និងក្រុងថែ
ជនបទ និងគ្រប់ទីកន្លែងទូទៅបំបាត់ប្រទេស កសាងមន្ត្រីរ
ពេញ សាលាអេវ៉ែន អណ្ឌុងទិក ប្រព័ន្ធទីកស្ថាន ប្រព័ន្ធ
ជាកសាង អគ្គិសនិ ចាយពល បច្ចេកវិទ្យាតីមាន
ថ្វីប្រសិទ្ធភាព និងទូរគម្រោគមនឹង ។ ពាក់ព័ន្ធនឹង
មែនបានសំខាន់ជាការបន្ទាន់ការសេដ្ឋកិច្ចពីក្រប់ភាគីពាក់ព័ន្ធបំបាត់
អស់ ជាតិសេសសំផ្តើកងកជន ។

**៩- ចំណោមសេវាតាក់ព័ន្ធនិងការប្រមូលចំណោម ការ
រៀបចំរាយណកម្មចំណាយ និងការបិកដ្ឋាន**

ចង្វាមសេវានេះ ពាក់ព័ន្ធនឹងការកែលំអការ
គ្រប់គ្រងចំណូល ចំណាយ និងការបើកដាក់ ឱ្យមាន
តម្លាកាត និងប្រសិទ្ធភាពផ្សេងមុន សំដោកាត់
បន្ថយការជាប្រព័ន្ធប្រចាំឆ្នាំ ២០២៣។

ដើម្បីសម្រេចចំណាយអនុវត្ត ក្រសួង ស្ថាប័ន
ដែលមានការគិច្ចពាក់ព័ន្ធនឹងចង្វាមសេវាមាមួយ
ក្នុងចំណាយចង្វាមសេវាទាំង ៣ ខាងលើ ត្រូវរៀបចំ
ចំណងក្រងបញ្ជីសេវានេះឱ្យបានសម្រេច។

ក្នុងករណីមានការវិវត្តន៍ទៅសេដ្ឋកិច្ច ដូចជា
បច្ចេកវិទ្យាអំពើ និងតម្រូវការជាក់ស្ថិស្ថិទេរៀត
ដែលកើតមានឡើងពីការវិវត្តន៍របស់សង្គមជាតិ សេវា
សាធារណៈនិងត្រូវកំណត់តាមស្ថានការណីវិវត្តនោះ។

ការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ទេសចរណ៍
ជាតាមយន្តការ ទិកនេះ និងកាលបរិច្ឆេទ និងការតាំងប្រចាំឆ្នាំ ២០២៣។

ការប្រើប្រាស់ផ្ទាល់ខ្លួន

ទំនើត ២០

ជនពិការ ចាស់ដែរ និងកុមារ ទាំងនៅក្នុងទីក្រុង និង
ទៅជនបច្ចុប្បន្ន ក្នុងការទទួលយកសេវាថែរប្រើប្រាស់។

III - តោបន់ជំនួយ

គោលដៅជាមួយទីសាស្ត្ររបស់រដ្ឋបាលកិច្ច
ក្នុងការផ្តល់សេវាសារណ៍: គឺជីថី “បំពើប្រជាពលរដ្ឋ
ឯកទានការដៃទូល្បប្រសិរីឡើង” មាននូយថា អ្នកបាលសោ
ធារណ៍: ត្រូវ:

១- ធានាការជាមួយ ស្រួល និងការទទួលយក សេវាទៅប្រើប្រាស់

ផ្តល់ព័ត៌មានត្រូវបានប្រាក់ប្រាក់ ឆ្លាត់លាង់ និងងាយ
យល់ កាត់បន្ថយការិយាជិបតេយ្យ និងនិតិវិធីស្តីគ្មាន
សំដែកតែបន្ថយការលំបាតរបស់អ្នកប្រើប្រាស់សេវា
ក្នុងការស្រែងរកសេវាដោយខ្សោនុង និងចំណាយបន្ថែម
ទៅលើអ្នករត់ការក្រោងដ៏ការ ។

២- ផ្តាគទៅលើ តម្លៃការជាក់ស្វែងរបស់ អ្នកប្រើប្រាស់សេវា

កន្លែងមក មន្ត្រីរាជការ ក្នុងនិរិយាបច្ចុប្បន្ន អ្នក

តាមកំណត់ជារបៀបដែល
ត្រូវផ្តល់ជូនអ្នកប្រើប្រាស់ ទៅជាផលរាយយច្ចនន
អ្នកប្រើប្រាស់មិនត្រូវការកែងការ ប៉ុណ្ណោះគឺយុទ្ធបាព
ជាអ្នកផ្តល់សេវា តីត្រូវកំណត់ប្រភេទសេវាដោយ
ត្រូវការរបស់ទីផ្សារ និងរបស់អ្នកប្រើប្រាស់វិញ ។

៣-ផ្តល់សេវាឌីជីថីកន្លែងនៃតម្លៃការរបស់
អ្នកប្រើប្រាស់សេវា

រដ្ឋបាលសាធារណៈ ត្រូវផ្តល់សេវា ដោយពិនិត្យ
ដែលអ្នកប្រើប្រាស់ត្រូវការ ឬកំណត់តម្លៃការកិតិ-
សេវាយចំនួន ដែលមិនអាចធ្វើបានបាន ឧបាទរហូត
ដែរវានេះកាត់បែងដែលបច្ចុប្បន្ននេះមានតម្លៃ
កន្លែងគឺតែរាជដារនឹងតែឡាយ ។

ក្នុងន័យនេះ រដ្ឋបាលសាធារណៈ ត្រូវពេលវេលាបាន
ឱ្យនៅដីត្រូវបានរាជដារ ដើម្បីសម្រេចការទទួលយក

សេវាទៅប្រើប្រាស់ ឬទាហរណី ហើយកប្រើប្រាស់ត្រូវការប្រកចចេសរាលម្បួយ នៅតំបន់លាម្បួយ យើងត្រូវកំណត់ឱ្យមានសេវាប្រកចចេនោះ នៅតំបន់នោះ នំពុំង ធមិត្តត្រូវឱ្យអ្នកប្រើប្រាស់រៀបសេវានោះនៅភ្នំពេញទេ ។

៤- ត្រូវមានគម្រោគ និងការទទួលខុសត្រូវ

គ្នាការផ្តល់សេវា

អ្នកផ្តល់សេវា ត្រូវផ្តល់ព័ត៌មានឱ្យបានឡើងឡើង ដោយ ជាចំហេងដោយត្រានការវិសាវិះ និងយកចិត្តទុកជាក់ផ្តល់សេវាធិញ្ញានទៅនៅលើពេកកំណត់ និងមានគម្រោគ ជីវិកានអ្នកប្រើប្រាស់ ដោយស្ថារតិទទួលខុសត្រូវខ្លួន ។ ទីនេះនឹងនោះ អ្នកផ្តល់សេវាក៏ត្រូវទុកលម្អិករាល ឱ្យអ្នកប្រើប្រាស់ តាមដាន និងស្ថិស្ថាយលំអំពិនិត្យិន៍ ការផ្តល់សេវា និងអាចធ្វើការទៅឡើង តាម ឬ ចាមទារ ឱ្យមានការកែលំអការខ្លះខាតដៃរីន្ទាត់តាមតម្រូវការ

សំដែរលើកកម្មសំប្បតុការ និងតម្លាការព្រមបាន
គោលការណ៍អភិបាលកិច្ចិន្ទី ។

៥- គុណភាព និងប្រសិទ្ធភាពនៃសេវា

អ្នកធ្វើសេវា ត្រូវគោរពឱ្យបាននូវស្ថិជារ
កំណត់ មាននូយថាស្ថិជាលបានកំណត់ជូនអ្នកប្រើប្រាស់
ត្រូវតែធ្វើឱ្យបានទៅតាមការកំណត់នោះ ទាំងតែម្រែ
ទាំងពេលវេលា និង គុណភាព ។ គុណភាពនៃសេវា
ត្រូវបានកំណត់ដោយទៅការពេញចិត្តរបស់អ្នកប្រើ
ប្រាស់សេវា នៅពេលដែលសេវាត្រូវបានធ្វើជានោះ
និងបានប្រើប្រាស់នឹងតម្រូវការ និងជលប្រយោជន៍ទូទៅ
របស់អ្នកប្រើប្រាស់ ។

សេវាដែលត្រូវបាយណា ដែលរាយបាលសាធារណៈ
ពីទាន់មានលទ្ធភាពធ្វើជូនអ្នកប្រើប្រាស់បាន រដ្ឋអាមេ
រិកដែលរកដោកអភិវឌ្ឍន៍ដែលមានលទ្ធភាព ដើម្បីជួយ
សម្រួលដែលអ្នកប្រើប្រាស់សេវា ស្របតាមតម្រូវការ ។

IV - ពិធីសាស្ត្រ

ដើម្បីសម្រេចបាននូវគោលដៅខាងលើ ត្រូវ
មានវិធីសាស្ត្រសំខាន់ៗ ២ សម្រាប់អនុវត្ត :

១- ផ្តាស់ប្តូររាជក្រឹមយា និងទម្រង់ការងារ
របស់មន្ត្រីជារាជ ពី "អ្នកគ្រប់គ្រង" ទៅជា "អ្នកដ្ឋាន
សេវា" ។ នេះជាដំណឹងអនុវត្តន៍ដែលមានយក្យារៈថា បើ-
ទោះ ឬជារបៀបបង្ហាញ និង និតិវិ-
ធិនៃការអនុវត្តឲ្យយ៉ាងណា ក៏ដោយ តែ-
បិមន្ត្រីជារាជធមិនធ្វើការផ្តាស់ប្តូររាជក្រឹមយា បច្ចុប់ខ្លួន
គួរទៅជាអ្នកប្រជុំ សេវាឌុំនអ្នកប្រជុំ ប្រាស់
ដោយអនុវត្តន៍ដែលមានយក្យារៈថា ក៏មិនអាចផ្តាស់សេវា
ប្រកបដោយគុណភាពនិងប្រសិទ្ធភាពផ្តុំនអ្នកប្រជុំប្រាស់បាន
ដែរ ។ អ្នកដ្ឋានសេវាថ្មីបានប្រើប្រាស់សេវាខ្សែបានលើ
ទាំងពាណីសំខាន់ៗ អាក្រុងក្រឹមយា និង ការទំនាក់ទំនង
ការងារទូទៅ ហើយត្រូវផ្តល់សេវាថ្មីតាមពេលវេលា

និងទីកន្លែងដែលមានព្រមវារា ។ ដើម្បីផ្តល់សេវា
ប្រកបដោយប្រសិទ្ធភាព និងគុណភាពផ្ទុនអ្នកប្រើប្រាស់
មានទារជាបច្ចុប្បន្ននិងការទូទៅយល់ដឹងឱ្យបាន
ឆ្លាត់លាស់អំពិទស្សន៍ទាន “អ្នកផ្តល់សេវា” និង
“អ្នកប្រើប្រាស់សេវា” ដើម្បីធ្វាន់បញ្ជីតំនិតខាងលើ
សំដែកាត់បន្ថយការិយាលិបតេយ្យ ព្រមទាំងនិតិវិធី
ស្ថិតិបែងរៀបរាជការផ្តល់សេវា ។

ការធ្វាន់បញ្ជីតំនិត និងតិវាបច្ចុបស់
មន្ត្រីជារាជ ដែលបានចាកច្ចុបសដីជាប្រព័ន្ធឌុំស្រួល:ជា
“អ្នកប្រើប្រាស់បញ្ជីតំនិត” គឺជាការកំណត់បញ្ជីតំនិត និងមាន
ទារពេលវេលាសម្របសម្រាប់អនុវត្ត ។

៤- កំណត់បញ្ជីតំនិត “រ៉ែនាសម្ព័ន្ធ” មុខងារ “ទោជាតុ” រ៉ែនាសម្ព័ន្ធប្រពិបត្តិការ”

វិធីសារក្រុងនេះ គឺសំដែកកំណត់អនុវត្តបញ្ជីតំនិត
ងារនៅក្នុងរដ្ឋបាលសាធារណៈ ឱ្យការនៃពេទនល្អប្រសិរី

ឡើងនៅក្នុងទំនាក់ទំនង ជាកត្តាសំខាន់។ របៀបរបបការងារតាមបែបនេះមិនមែនមួយដែរ គឺធ្វើឡើតាមនឹតិវិធី និងបច្ចេក្ខាត់នានាកំដល់បានកំណត់ ដោយមិនគិតពិលមួល ប្រសិទ្ធភាព និងការពេញចិត្តរបស់អ្នកប្រើប្រាស់សេវាដំឡើយ ។

រចនាសមត្ថនប្រតិបត្តិការ ត្រូវអនុវត្តឡើតាមទស្សននាន ២ គឺ ផ្តើកជូនមុខ និង ផ្តើកក្រោម្រោង ។

១- ផ្តើកជូនមុខ

ផ្តើកជូនមុខគឺជាដំឡើកដែលត្រូវធ្វើឡើងនាក់ទំនងដោយធ្លាប់ជាមួយអ្នកប្រើប្រាស់សេវា។ ដើម្បីឱ្យផ្តើកជូនមុខ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាឌូនអ្នកប្រើប្រាស់សេវា មក្ខុវាងការ បុរាណកំហារដែលបារិះការងារនៅក្នុងផ្តើកនេះ ត្រូវតែយល់ដើរជាមួយ និងតាមវិស័យជំនាញនូវសេវាសារណ៍នោះ និងត្រូវមានអាកប្បែកឱ្យយាងុយ យកចិត្តទុកដាក់ចំពោះសេចក្តីត្រូវការ

ការិយាល័យ និងការងាររបស់អ្នកប្រើប្រាស់សេវា ៤

ទំនើត ២៤

និងដែលបំភីចម្លល់ដោយការងាររបស់អ្នកប្រើប្រាស់សេវា ។

ផ្នែកជូនរបស់អ្នកប្រើប្រាស់សេវាបានការងារក្នុងពីរប្រភេទ ពន្លេ
អំពីនិត្យធនធានការងារទូទៅនៃសេវា ហើយ និងបែនចេកសំណុំ
ឯកសារទៅតាមវិស័យដែល ទូទៅប្រាក់កែវយ៉ាង
ប្រចាំខែដល់ប្រចាំឆ្នាំ និងសេចក្តីពលប្រចាំឆ្នាំកែវយ៉ាង
ការស្លើសំណើនាំ ទៅអ្នកប្រើប្រាស់សេវាឌីឡូ ។

ក្នុងករណីថា ត្រូវដែលការរំណោនការបំផ្លូម និង
ដែលការបំពេញដែលការបំពេញបំបាត់ និងការទទួល
ពាក្យស្រីស្តីពីអ្នកប្រើប្រាស់សេវាទាំងឡាយណាមីនិត្យ
ពីរប្រចាំខែដល់ដឹងថ្វាស់ណាស់ ដូចជាករណីអ្នកមិនចែះ
អក្សរជានិមិត្ត ។

២. ផែនក្រោមនេះ

ផ្នែកប្រចាំឆ្នាំ គឺជាដែលផ្នែកប្រចាំឆ្នាំ និងការងារ
ឱ្យផ្នែកជូនរបស់អ្នកប្រើប្រាស់សេវាបានការងារ
ក្នុងពីរប្រចាំឆ្នាំ និងការងារនេះ ត្រូវបានការងារ

និងបញ្ចុនតាមលំដាប់លំដោយទៅសមត្ថភីចិត្តតាក់ពេន
ដើម្បីសរបច្ប័ន្ធ និងប្រគល់លទ្ធផលទៅវិជ្ជកដ្ឋានមួយវិញ្ញា
ការរៀបចំផ្ទៃកត្រួចត្រូង ត្រូវធ្វើតាមលើកត្រា
សំខាន់ៗ ៥ ខែមាន:

១-ផលិតផលមនុស្ស : មនុស្សរាល់ការត្រូវមានការ
ឃល់ដឹងអំពីទស្សនទាននៃការផ្តល់សេវាសាធារណៈ
ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដោយត្រូវផ្តាល់
ប្រុសិរិយាល័យ ទម្ងាប់ និង របៀបរបៀបការងារពី “អ្នក
ត្រូវបំពេញ” ទៅជា “អ្នកផ្តល់សេវា” និងត្រូវបានទទួល
ការបណ្តុះបណ្តាលបង្កើនសមត្ថភាពដើម្បីប្រើប្រាស់និង
ជីវិ៖ លើកកម្ពស់ចំណោះដឹង ចំណោះធ្វើ ព្រមទាំងស្ថានភី
ទទួលខុសត្រូវ សំដែនផ្តល់សេវាដូរអ្នកប្រើប្រាស់ស្រប
តាមព្រមរករ។

ក្នុងបិវបទនៃការត្រូវបំពេញដែនដានមនុស្ស ត្រូវ
យកចិត្តទុកដាក់ជាអាណិភាពចំពោះមនុស្សរាល់ដឹង

មានស្ថាដែការងារលើ តាមរយៈការតម្លៃងផ្ទាក់ប៉ានស្ថុសក្តី ការផ្តល់គ្រឹះសស្ថិរិយយស និងការលើកទីកចិត្តតាមរូបភាពដោយច្បាប់។

២-ផែនធានហិរញ្ញវត្ថុ : ផែនធានហិរញ្ញវត្ថុ ត្រូវតែប្រកបឡើងដែលការសកម្មភាព និងដែនការការងារប្រចាំឆ្នាំបងសិរីសិមួយ ។ ម្ខាងទៀត ប្រតិបត្តិការសាច់ប្រាក់ ត្រូវតែធ្វើឡើងឱ្យទាន់ពេលវេលា តាមកាលបរិច្ឆេទដែលបានគ្រប់។

៣-ការធ្វើដែនការ : ផ្ទៃក្រឡេង ត្រូវរៀបចំដែនការយុទ្ធសាស្ត្រ និងដែនការប្រតិបត្តិសម្រាប់ដែលការផ្តល់សេវាឌីនអ្នកប្រើប្រាស់ឱ្យបានទាន់ពេលវេលាប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ដែនការដែលត្រូវរៀបចំរៀមមាន: ដែនការការងារ ដែនការសកម្មភាព ដែនការមិគា ដែនការបិរញ្ញវត្ថុ លម្អិត និងទីកន្លែង និងហានិភ័យនាការដើម។

៤-ការធ្វើអង្គភាពកិច្ច ត្រួតពិនិត្យនិងការវាយតម្លៃ:

ការអនុវត្តដែលការសកម្មភាពនៃការផ្តល់សេវាសារណ៍: ត្រូវមានការតាមដាន ត្រួតពិនិត្យ រាយតម្លៃ និងធ្វើអង្គភាពកិច្ច ដើម្បីផ្តល់បញ្ហាងអំពីសកម្មភាពដែលកំពុងដំណឹងការ ដៃរបច្ឆេទនិងលម្អិតដែលវិនិច្ញក ដែលបានកំណត់ឡាតាំងដែលការសកម្មភាព។

៥-បច្ចេកវិទ្យាព័ត៌មាន និងទូទាត់កម្មណ៍

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទូទាត់កម្មណ៍ដែលជាមធ្យាបាយទំនើបអាជនាំវិញមានការប្រើប្រាស់ដោយភាគីនៃក្រសួងរាជរដ្ឋបាលសារណ៍: និងអ្នកប្រើប្រាស់សេវា។ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នាំឱ្យការពេលប្រាក់ប្រាក់រាជរដ្ឋបាលសារណ៍ ពេលវេលាបានប្រើប្រាស់ប្រព័ន្ធផ្លូវការក្រប់គ្រង និង សិក្សាកំពស់គោលការណ៍ព័ម្ភភាព ជាតិសេសជួយសម្រេចដល់

អ្នកប្រើប្រាស់សេវាជីថ្មីមួយក់តិមាន និង សេវាសារណ៍: ប្រព័ន្ធប្រចាំពេលនៃភាគខ្លួន។

ជាមួយ ការងាររបស់ផ្នែកជួរមុខ និងផ្នែកគ្រប់គ្រង់
ត្រូវដោះស្រាយបច្ចាច់វិញ្ញុទៅមកដោយរលូន និងសិ
ស្សាក់ត្រានៅគ្រប់ដំណាក់កាល ដើម្បីសម្រេចគោលដៅផ្តុំ
ក្រោយគឺ “បំរើប្រជាពលរដ្ឋខ្សោយឱ្យបានការងារផ្តល់ប្រាក់
ទេរឹង” ។

V - យន្តការណ៍លក្ខណៈនូវក្នុង

ការកំណត់យន្តការខាងក្រោមនេះ មានគោលបំណងជូនយសប្រឈមការងារដែលក្រោមឱ្យស្ថាប័នទៅដោយអស់ក្នុងដំណឹងដីរការកែលំអ និងការបង្កើតស្ថិកដារក្នុងការប្រើប្រាស់យន្តការទាំងនេះ។ ក៏ដូចជាការអនុវត្តការស្រែប្រើប្រាស់នៅក្នុងការបង្កើតរបស់រដ្ឋបាល និងទិន្នន័យរបស់ក្នុងការបង្កើតរបស់រដ្ឋបាល។

ការបង្កើតរបស់យន្តការនៃការងារដែលក្រោមឱ្យស្ថាប័នទៅដោយអស់ក្នុងដំណឹងដីរការកែលំអ និងការបង្កើតស្ថិកដារក្នុងការប្រើប្រាស់យន្តការទាំងនេះ។ ក៏ដូចជាការបង្កើតរបស់រដ្ឋបាល និងទិន្នន័យរបស់ក្នុងការបង្កើតរបស់រដ្ឋបាល។

យន្តការនៃការងារដែលក្រោមឱ្យស្ថាប័នទៅដោយអស់ក្នុងដំណឹងដីរការកែលំអ និងការបង្កើតស្ថិកដារក្នុងការប្រើប្រាស់យន្តការទាំងនេះ។ ក៏ដូចជាការបង្កើតរបស់រដ្ឋបាល និងទិន្នន័យរបស់ក្នុងការបង្កើតរបស់រដ្ឋបាល។

១ - គោលកែងកម្មជាន់ប្រព័ន្ធដែលត្រូវបានការពារក្នុង សេវាសាធារណៈ

ការរំភៀសកិច្ចដីរីករារការងារនៃការផ្តល់
សេវាសាធារណៈ គឺជាយុទ្ធភាពជាមួយដីមីកៅ
លំអារផ្តល់សេវាសាធារណៈដែលកំពុងដីរីករារនៅ
តាមក្រសួងស្ថាប័ន និងភ្នាក់ងាររបស់រដ្ឋទាំងអស់ តាម
រយៈការឈុបថែលរួវភាពជាន់ត្រា ប្រភាពមិនច្បាស់
លាស់នៃការកិច្ច និងនិតិវិធីដែលមិនចាំបាច់ ។ ការងារ
នេះត្រូវធ្វើឡើងតិចជាផ្លូវការ អភិវឌ្ឍន៍ ពេលវេលា តាម
នៃការចំណាយ ប្រសិទ្ធភាព ដីស្រីទុកចិត្ត និងគុណភាព
នៃសេវាសាធារណៈដែលអ្នកប្រើប្រាស់បានទទួល ។

២ - ប្រកបដូចម្នាច់នៅមួយ

ប្រកបដូចម្នាច់នៅមួយ ជាយុទ្ធភាពនៃការផ្តល់

សេវាសាធារណៈដែលបង្កើតឡាយស្ថិតិសាស្ត្រភាព និងយកចិត្តទុកដាក់ចំពោះការផ្តល់យោបល់ និងការបង្កើតរបស់អ្នកប្រើប្រាស់សេវា។ យន្តការនេះប្រមូលដីជាបង្កើតឡាយសេវាសាធារណៈមួយចំនួន គឺមកនៅកន្លែងដែលមិនមែនស្ថិតិ និងកន្លែងទូទៅ ដោយកំណត់ពេលវេលាប្រចាំថ្ងៃ និងកំណត់តែម្រាស់សេវាដែលបានអនុវត្តកន្លែងមកត្រូវយកមកធ្វើជាត្រូវការអនុវត្តន៍យោងប្រចាំសប្តាហើដែលបានអនុវត្តន៍យោងប្រចាំសប្តាហើ។

ការផ្តល់សេវាសាធារណៈតាមយន្តការការិយាល័យប្រកបដោយចំណាំ ត្រូវរៀបចំឡើងដោយកំណត់ត្រាទិន្នន័យ ការកិច្ច និងដែនសមត្ថកិច្ចឱ្យបានចោរស់លាស់។

ការរៀបចំនិងការប្រព័ន្ធដែលបានអនុវត្តន៍យោងប្រចាំសប្តាហើ

ការិយាល័យ និងរបាយការណ៍ដែលត្រូវបានស្វែងរករាយ

ចំណាំ ៣៦

ការណ៍ និត្តវិធី និងរចនាសម្ព័ន្ធនៃការផ្តល់សេវាតាម
យន្តការការិយាល័យថ្មីជាបន្ទុកទៅក្នុងប្រព័ន្ធឌីជីថី
តាមការសម្រេចរបស់រាជរដ្ឋាភិបាល ។

៣ - គិតជាផ្លូវការនៃការងារណ៍:

ការរៀបចំអំណោមត្រប់ត្រងរដ្ឋាភិបាល គឺជាការងារ
អាជីវការ និងជាយុទ្ធសាស្ត្រ ដូចមានអំពេលភ្លើងប្រហែល
យុទ្ធសាស្ត្រស្តីពីកំណែប្រជិមផ្សេក និងឈើបាមផ្សេក
ដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីក្នុងសម្រាប់
ប្រជុំពេញអង្គ នាថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៤ ។

“ វិសាលមិត្តភករ ” នៅក្នុងគោលនយោបាយ
នេះ កំណត់តែអំពីសេវាសារណ៍: និងការផ្តល់
សេវាសារណ៍:ក្នុងក្រុងនៃអំណោមត្រប់ត្រងរដ្ឋាភិបាល
សារណ៍:នៅថ្ងៃកំព្យាយកំព្យាយជាតិតាមប្រព័ន្ធរដ្ឋាភិបាល
ឯកភាពប្រើប្រាស់ ។

រដ្ឋាភិបាលឯកភាពនៅថ្ងៃកំខែត្ត ក្នុង ស្រុក ខណ្ឌ

ការយោងយោចយ ឯុត្តិការនូវបែងរាយភាពណ៍: ចំណេះ ៣១

និងជួយជំរុញកិច្ចសម្របសម្រលនូវរាល់សកម្មភាព
នូវបាលសាធារណៈនៅក្នុងដែនដីរបស់ខ្លួន សំងារជំរុញ
កិច្ចអភិវឌ្ឍន៍ និង ការផ្តល់សេវាសាធារណៈ ដើម្បីធ្វើឱ្យ
តបតាមលេខគ្រឿងក្រោរបស់ប្រជាផលរដ្ឋ ។

៤.- មិថលូយោនៃបាលសាធារណៈ:

ផ្នែកឈើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលយុទ្ធសាស្ត្រ និងរដ្ឋបាលយុទ្ធសាស្ត្រ និងលប់ប្រកាសឱ្យប្រើដោយប្រាជ្ញាប់រដ្ឋបាលយុទ្ធសាស្ត្រ រក្សា/០៣០៩/០៥ ចុះថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០០៩ រដ្ឋបាលយុទ្ធសាស្ត្រ និងរដ្ឋបាលយុទ្ធសាស្ត្រ មានត្រនាទី ២ ប្រភេទគឺ:

១-ត្រនាទីបច្ចេកទេសការមួលដាន សម្រាប់បច្ចេកទេសការមួលដាន និងប្រយោជន៍ យុទ្ធសាស្ត្រ និងប្រជាពលរដ្ឋក្នុងយុទ្ធសាស្ត្រ និងរដ្ឋបាលយុទ្ធសាស្ត្រ ។

២-ត្រនាទីជាក្នុងកំណត់រាល់សកម្មភាព ក្រោមការចាត់តាំង ប្រការប្រគល់អំណោមរបស់អាជ្ញាធរដ្ឋ ។

ក្នុងតួនាទីទាំង ២ ខាងលើនេះ រដ្ឋបាលយុទ្ធសាស្ត្រ សង្គាត់
មានភារកិច្ចដឹងចាន់ចំងក្វីងមាត្រាប្រាំពាន់ និង មាត្រាប្រាំ
ថ្ងៃប៉ុណ្ណោះ និងការគ្រប់គ្រងរដ្ឋបាលយុទ្ធសាស្ត្រ សង្គាត់ ។

ការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលយុទ្ធសាស្ត្រ
សង្គាត់ ត្រូវអនុវត្តជាដំបាន។ ដើម្បីស្ថានភាពជាក់
ស្ថាននៃការវិភាគកម្មប្រើនិងរបស់ទិន្នន័យ និងទៅតាម
តម្រូវការរបស់អ្នកប្រើប្រាស់ ។

៥- ត្រីស្ថានសាធារណៈរដ្ឋបាល

ត្រីស្ថានសាធារណៈរដ្ឋបាល គឺជាយករាជនៃ
ការផ្តល់សេវាសាធារណៈមួយដៃរៀងទៀត ដែលមាន
ស្ថានភាពខាងហិរញ្ញវត្ថុ បុរាណ និងជានិតិបុគ្គលិន
និតិសាធារណៈ ដែលទទួលបន្ទុកជាថម្យនូវបេសកកម្ម
ដើម្បីកសេវាសាធារណៈជាលក្ខណៈរដ្ឋបាល សង្គម
សុខភាព វិប្បធម៌ វិទ្យាសាស្ត្រ បុរាណទេស ។

ក្នុងក្របខណ្ឌនេះ ត្រីស្ថានសាធារណៈរដ្ឋបាល

ព្រឹវមានលក្ខណៈសម្រាតិជាយមដូចតទៅ :

- ១- នាមករណ៍ និង ទីតាំងការ
- ២- មានកម្ពស់តួនាទីលក្ខណៈសម្រាតិជាយមដូចតទៅ
- ៣- មានក្រុមហ៊ុនក្រុមហ៊ុនដើម្បីដំឡើងការងារ និងការគ្រប់គ្រងដោយខ្សោយ
- ៤- មានមិនិត្យភាពល័យខ្លួន
- ៥- មានទម្រង់សម្រាតិសម្រាប់ធ្វើសកម្មភាព ដូច មានគ្រប់គ្រងទុកកុងកម្ពស់តួនាទីស្ថានសាធារណៈរណៈរដ្ឋបាល
- ៦- មានសមត្ថភាពចុះកិច្ចសន្យា និងបិះប៉ុក ពារខ្លួននៅថែលេខៗមុខដោយនិងតុលាការ និង
- ៧- ទទួលខុសត្រូវដោយក្រុមហ៊ុន និងរដ្ឋប្រជុំ ដើម្បីរបស់អ្នកតាំងនាមប្រជាធិបតេយ្យ និងយោងដែលបានបំពេញការងារដូច ត្រីស្ថាន។

ត្រីស្ថានសាធារណៈរដ្ឋបាល ត្រូវបង្កើតឡើង
ដោយអនុត្រឹក តាមសំណើមរបស់ក្រសួង ប្រាជ្ញាធរ
អាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ ។ ត្រីស្ថានសាធារណៈរដ្ឋបាល ត្រូវកំណត់
ជាពិសេសនូវបែលកកម្ពុ បុព្ទសិទ្ធិ ការពួកិច្ច សមាស
ភាពនៃក្រុមប្រឹក្សាកិតាល ប្រាមទាំងវិធានពិសេស
សម្រាប់អនុវត្តក្នុងការគ្រប់គ្រង និងការត្រួតពិនិត្យលើ
ត្រីស្ថាន និងត្រូវបញ្ចាក់ដឹងដែរនូវក្រសួង ប្រាជ្ញាធរ
អាណាព្យាបាល ។

លក្ខខណ្ឌ និងគោលការណ៍ទាំងឡាយនៃការ
បង្កើតត្រីស្ថានសាធារណៈរដ្ឋបាល ត្រូវអនុលោមតាម
ច្បាប់រាជក្រឹត្យលេខ នស/រកត/១៩៩៧/៩១ ចុះថ្ងៃទី៣១
ខែធ្នូ ឆ្នាំ១៩៩៧ ស្ថិតិលក្ខណិក:គគិយុត្តិនៃត្រីស្ថាន
សាធារណៈរដ្ឋបាល ។

៦-សង្គមសង្គមនេះ:

សហគ្រាសសាធារណៈ: គឺជាយន្តការធ្វើលេខវា
សាធារណៈរបស់វឌ្ឍន៍ដែលស្ថិតក្រោមការគ្រប់គ្រងទេ
និតិវិធីការងារ និង និតិសាធារណៈ និងជានិតិបុគ្គលិោន
មានស្ម័គភាពបិរញ្ញវត្ថុ ហើយដែលមានដើមទីនៅក្នុង^៩
អស់ ប្រព័ន្ធឌីជីថារបស់វឌ្ឍន៍។ សហគ្រាសសាធារណៈ
មានបែសកកម្ម បង្កលក្ខណៈដល់ការអភិវឌ្ឍន៍សង្គមិច្ច
និងសង្គម មានជាអាជីវកម្ម ការបង្កើនតម្លៃដួនធានជម្លៃ
ជាតិ និងការបង្កើតអាជីវកម្ម ។

សហគ្រាសសាធារណៈ: មានទម្រង់ជាដោយ

- ត្រីវិនិច្ឆ័យសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច

- ក្រុមហ៊ុនរដ្ឋ

- ក្រុមហ៊ុនចម្លៃ: ដែលក្នុងនោះរដ្ឋការនៃការបែងចាយជាល់ ប្រដោយប្រយោជន៍លើសពី ៥១ ភាគរយ
នៃដើមទីនៃក្រុមហ៊ុន ប្រសិទ្ធភាពនៃក្រុមហ៊ុនរដ្ឋ ។

សហគ្រាសសាធារណៈ: ត្រូវស្ថិតនៅក្រោមរដ្ឋ

ឈាមព្រាពលបេច្ចកទេសនៃក្រសួង ប្រអប់ដែលសារណៈ
ឈាមឃើញ អាស្រែមីប្រភេទនៃសកម្មភាពរបស់
សហគ្រាល់នៅទៅ។

ក. ត្រីស្នាន់សារណៈដែលមានលក្ខណៈសេដ្ឋ

ត្រីស្នាន់សារណៈដែលមានលក្ខណៈសេដ្ឋ
កិច្ច គឺជាផិតិបុគ្គលនៃនិតិសារណៈដែលមាន
ស្តីយភាពបិរញ្ញវត្ថុ ។ ត្រីស្នាន់នេះជាលិតខ្លួន និង
សេវាសម្រាប់បច្ចិទជារ។

ត្រីស្នាន់សារណៈដែលមានលក្ខណៈសេដ្ឋកិច្ច
ត្រូវបង្កើតឡើងដោយអនុក្រើក តាមការស្លើរមត្តា
របស់ក្រសួងសេដ្ឋកិច្ច និងបិរញ្ញវត្ថុ និងក្រសួងអាណាព
ព្រាពល ឬ អាជ្ញាធរអាណាពព្រាពល ។ អនុក្រើកនេះ
កំណត់ជាអាជីវកិភាពកិច្ច ដើម្បីនិងក្រសួងអាណាព
ព្រាពល ប្រអប់ដែលមានព្រាពល សមាសភាពក្រុម
ប្រឹក្សាកិបាល ការរៀបចំរដ្ឋបាល និងបិរញ្ញវត្ថុ វិធាននៃ

ការប្រព័ន្ធទៅរបស់ត្រីវិស្វាន។

២. ក្រុមហ៊ុនរដ្ឋ

ក្រុមហ៊ុនរដ្ឋ គឺជាក្រុមហ៊ុនដែលមានដឹមទូនទៅដែលអនុញ្ញាតការងារនៃរដ្ឋ។ ក្រុមហ៊ុនរដ្ឋ គឺជាយន្តុការនៃការផ្តល់សេវាសាធារណៈជូនិភ័យអ្នកប្រើប្រាស់សេវា ដោយធ្វើការប្រកួតប្រជែងនៅក្នុងបច្ចុប្បន្នសេដ្ឋកិច្ចទិន្នន័យ ហើយដែលរដ្ឋអាជីវកម្មការទៅបានដោយខ្ពស់។

ក្រុមហ៊ុនរដ្ឋ ត្រូវបានបង្កើតឡើងដោយអនុក្រើក តាមការស្លើមត្តាតិក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអាណាពាពព្រាពាល ឬអាជ្ញាធរអាណាពាពព្រាពាល ។ អនុក្រើកនេះត្រូវកំណត់ជាអាជីវកម្មវត្ថុរបស់ក្រុមហ៊ុន ទម្រង់តិចយុត្តិ ក្រសួងអាណាពាពព្រាពាល ឬអាជ្ញាធរអាណាពាពព្រាពាល របបក្រុតពិនិត្យដែលត្រូវអនុវត្ត សមាសភាពរបស់ក្រុមប្រើក្រារកិច្ចាល ។

ក្រសួងអាណាពាពព្រាពាល ឬអាជ្ញាធរអាណាពាពព្រាពាល

ព្រាសាលបច្ចេកទេស ទទួលខុសត្រូវបំពេញចម្រងដែល
បច្ចេកទេសការបង្កើតក្រុមហ៊ុនដោយ :

- រៀបចំលក្ខណីករបស់ក្រុមហ៊ុន ដោយមានការ
ព្រមព្រៀងជាមួយនឹងក្រសួងសេដ្ឋកិច្ច និងកិច្ចការពីរតិត្តិការ
- ចាត់ថែងចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
- បំពេញចម្រងដែលបច្ចេកទេសការណ៍នៃបច្ចេកទេសទាំងឡាយ

គ. ក្រុមហ៊ុនចុះឈ្មោះ

ក្រុមហ៊ុនចម្រេះ គឺជាក្រុមហ៊ុនដែលត្រូវបាន
បង្កើតឡើងតាមគោលការណ៍ និងតាមដៃបច្ចេកទេស
ទ្វាយនៃនឹងក្រុមហ៊ុនពាណិជ្ជកម្ម ហើយដែលដើម្បីន
ត្រូវបានការការការបៀវបុត្តិភាពដោយនឹងក្រុមហ៊ុន ប្រុងបរិត្តិភាព
ឯកជន និងនឹងក្រុមហ៊ុនសាធារណៈ។ ការឈានការការកម្ម
លាកសាធារណៈលើសពី ៥១ភាគរយ នៃដើម្បីន ឬ
សិទ្ធិធាន់ផ្ទាត់ ក្រុមហ៊ុនចម្រេះត្រូវបានចាត់ទុកជា

សហគ្រាសសាធារណៈ

តាំណាងរបស់ខ្លួន ប្រព័ណិតតាំណាងរបស់ព្រះស្ថានសាធារណៈនៅក្នុងក្រុមប្រឹក្សាគារនៃក្រុមប្រឹក្សានំនេះ ត្រូវបានចាត់តាំងដោយការសម្រេចរបស់រាជរដ្ឋាភិបាល តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ តាំណាងរបស់ក្រុមប្រឹក្សានៅក្នុងក្រុមប្រឹក្សាគារនៃក្រុមប្រឹក្សានំនេះ ត្រូវតែងតាំងដោយសេចក្តីសម្រេច របស់ក្រុមប្រឹក្សាគារនៃក្រុមប្រឹក្សានោះ ក្រោយពីមាន មធ្យាប់នកភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ការទទួលខុសត្រូវនៃក្រសួងប្រព័ណិតរបស់តាំណាង ក្នុងការបំពេញភាគរកិច្ចរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាគារនៃក្រុមប្រឹក្សានំនេះ ត្រូវត្រូវការសេវានៅក្នុងក្រុមប្រឹក្សានំនេះ ដើម្បីព្រមទាំងត្រូវបានចាត់តាំងដោយសេចក្តីសម្រេច និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

លក្ខខណ្ឌ និងគោលការណ៍ទាំងឡាយនៃការ

បង្កើតសហគ្រាល់សាធារណៈដែលមានទម្រង់ជាត្រី៖
ស្ថានសាធារណៈដែលមាននគរណៈសេដ្ឋកិច្ច ក្រុមហ៊ុន
និងក្រុមហ៊ុនចម្លោះ ដែលក្នុងនោះរដ្ឋការអាប់ដោយ
ផ្ទាល់ ប្រជាយប្រយោជន៍លើសពី ៥១ ភាគរយនៃនឹម
ទុនក្រុមហ៊ុន បុសិទ្ធិហេដ្ឋាត ត្រូវអនុលោមតាម
ច្បាប់ស្ថិតិលក្ខណិក:ទួលេរក់ដែលសហគ្រាល់សាធារណៈ ដែល
ប្រកាសឱ្យប្រើដោយព្រះរាជក្រុមលើ ជស./រកម/
០៦៩៦/០៣ ចែងចេញថ្ងៃ ៦ខែមិថុនា ឆ្នាំ១៩៩៦ និង
អនុក្រើត្រូវលើ ៤១ អនក្រ.បក ឬចំណេះ ទី០៦ ខេត្តបាត់
ឆ្នាំ១៩៩៧ ស្ថិការអនុវត្តព្រះរាជក្រុមលក្ខណិក:ទួលេរក់
ដែលសហគ្រាល់សាធារណៈ។

៧- គិច្ចសង្គរ

គិច្ចសង្គរ គឺជាយន្តការមួយនៃការផ្តល់ឈរសាធារណៈ
សាធារណៈ ក្នុងពេលដែលរដ្ឋពំទាន់មានលទ្ធភាពក្រប់
ក្រាន់ក្នុងការងារកំឱ្យដឹងឈរការនូវការផ្តល់ឈរសាធារណៈ ស្រប

ការយោងយោចាយ ដូចីការស្ថិតិយោប់យោរាងភាពណ៍:

ទំនើម ៤៧

តាមព័ត៌មានរបស់អ្នកប្រើប្រាស់សេវា សំដែរព្រមទាំង
ប្រសិទ្ធភាពការងារ លើកកំពង់គុណភាពសេវា ដើម្បី
ទទួលបាននូវទំនួកចិត្តអ្នកប្រើប្រាស់សេវា ។

ការអនុវត្តយោន្តការកិច្ចសន្យា ត្រូវមានលក្ខ
ឧណ្ណការងារថ្មាល់លាង ដោយផ្តើកលើលទ្ធផលរាជី
ទុក លក្ខខណ្ឌនៃការអនុវត្ត ធនធានចំណាំសម្រាប់
ដើរការ ការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ។
ភាគីជាប់កិច្ចសន្យា ត្រូវប្រើប្រាស់មន្ត្រីភាគការនៃនឹង
កំន្លែង ដែលអាចទទួលបានកំខុត្តមុន្តុកលើសមត្ថភាព
មុខងារទទួលខុសត្រូវ និងលទ្ធផលនៃដែលសម្រេចបាន ។
ភ្នាក់រាលិកចំណាំ ភាគីជាប់កិច្ចសន្យា អាចធ្វើសវិស
បុគ្គលិកហ៊ូមក្រាធិមន្ត្រីភាគការរបស់រដ្ឋបិជ្ជីបំពេញ
ការងារទៅតាមព័ត៌មានព្រមការ ។

ការសម្រេចដាក់ឱ្យដើរការផ្តល់សេវាសារ
ណ៍ោះតាមយោន្តការកិច្ចសន្យា ត្រូវវេចឲ្យដើរការតាំង

ផ្នែមដើមរបស់ក្រសួង ស្ថាប័នសាមិ ដោយមានការ
យល់ព្រមពីរាជរដ្ឋាភិបាល ។

៥-ភាពទេសប្រតិបត្តិការពិសេស

ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ
តាមយនការភ្លាក់នារប្រពិបត្តិការពិសេស គឺជាស្ម័ន
ទានមួយដើម្បី ដែលរបៀបនៅក្រោមការត្រូវធ្វើឡើង
តាមគោលដៅកំណត់ ។

ភ្លាក់នារប្រពិបត្តិការពិសេស គឺជាអង្គភាព
មួយរបស់ក្រសួង ស្ថាប័ន ដែលមានតាមតម្លៃដើម្បី
អនុវត្តឱ្យបានសម្រេចនូវគោលដៅពិសេសណាមួយ
របស់រាជរដ្ឋាភិបាល ដោយផ្តល់ការិយាល័យក្នុងក្រសួង
ហើយដែលមានភាពអនុគ្រោះ និងភាពបត់បែនបាន
ឡើងការរបៀប និងការប្រព័ន្ធដែល ការគ្រប់គ្រងនេះ
ធានមនុស្ស និងដែនដានហិរញ្ញវត្ថុ ខ្ពសពីអង្គភាពដែល
មេរោគនៅក្នុងក្រសួង ស្ថាប័ននេះ ។

ការរៀបចំឱ្យមានភ្លាក់ងារប្រតិបត្តិការពិសេស
នេះ មានគោលដៅលើកកំពស់ប្រសិទ្ធភាពការងារ
ព្រឹងគណនេយ្យរាជ ជំរូនិវាទុវត្តន៍ និងគំនិត
ផ្តុះផ្តើម សំងារព្រឹងវិញ្ញុជីនៃការយកចិត្តទុកដាក់
ដល់អ្នកប្រើប្រាស់សេវា ។

លក្ខខណ្ឌបេសកកម្មដើម្បីអនុវត្តយន្តការភ្លាក់ងារ
ប្រតិបត្តិការពិសេស ត្រូវដែកលើចំណុចជាមួលដ្ឋាន ៤
យ៉ាងតី :

- ១- ធ្វើតារាយកចិត្តទុកដាក់លើពម្រោរការជាមួយ
ការរបស់អ្នកប្រើប្រាស់សេវា ដោយកំណត់ឱ្យ
បានថ្មានសំណាល់អំពីប្រភេទ គុណភាព និង
តម្លៃនៃសេវាដែលត្រូវដែលបានបង្កើតឡើង ។
- ២- កំណត់ឱ្យបានថ្មានសំណាល់អំពីលទ្ធផលរំពឿន
ទុក និងជនជាន់ចំណែក ។
- ៣- កំណត់ឱ្យបានថ្មានសំណាល់អំពីការរៀបចំ

ការិយាល័យ ពីការងារបែងរោងរាជរដ្ឋាភិបាល: ទំនើត ៥០

និងការប្រព្រឹត្តទៅរបស់ភ្នាក់នារេនេះ ។

៤- កំណត់ឱ្យបានច្បាស់លាស់អំពីយន្តការវេន
ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ។

៥- ឯកជននាមូលិយកម្ម

ក្នុងករណីថាចំណែងខ្លះ ឯកជនភាពីបនិយកម្ម អាច
ត្រូវបានជើសរើសជាយន្តការមួយដើម្បីសម្រេចដល់
ការផ្តល់សេវាធាសាទារណៈដូនអ្នកប្រើប្រាស់សេវា ។

ការដឹកនាំកម្មវិធីឯកជនភាពីបនិយកម្ម ត្រូវអនុ
លោមទៅតាមបទប្បញ្ញត្តិកំណត់ និងជួរដ្ឋាយ
ឱ្យសាធារណជនបានយល់ដឹងអំពីដំណឹកការវេនការ
ប្រព្រឹត្តទៅ ។ ការធ្វើឯកជនភាពីបនិយកម្មត្រូវធ្វើឡើង
ដោយសេចក្តីសម្រចបស់រដ្ឋបាដិម្ភ តាមការ
ធ្វើសំពិកស្តីដែលបានស្នើសុំ ។

VI - ការបង្កើតរំភេទសាស្ត្រ និងការអនុវត្តន៍

តូចគោលដៅក្នុងអារម្មណ៍សេវាសាធារណៈ
គួរឱ្យបានដោយដោយដោយគឺជាប្រកបដោយ
ប្រសិទ្ធភាព ការរំភេទសាស្ត្រនៃការអនុវត្ត ដែលមាន
ព្រោះ ប្រការបង្កើតបច្ចេកទេនការអនុវត្តន៍ គួរឱ្យបានតាម
តម្រូវការដាក់ស្ថិត គឺជាការចាំបាច់ ។

ដូចនេះ ការងារដែលត្រូវអនុវត្ត ត្រូវធ្វើតាមការ
យកចិត្តទុកដាក់បើចំណុចមួយចំនួនដូចខាងក្រោម :

១- កែសម្រួលបច្ចេកទេនការអនុវត្តណាការដែលជាទំនើស

មុខងារត្រា ដើម្បីគួរឱ្យមានភាពរួចរាល់ ។

២- កែសម្រួលបច្ចេកទេនការអនុវត្តណាការដែលកំណត់

និតិវិធីស្ថិតស្ថាត្រ គួរឱ្យមានភាពសាមញ្ញ ។

៣- កែសម្រួលបច្ចេកទេនការអនុវត្តន៍ដែលមានព្រោះ

គួរឱ្យបានតាមតម្រូវការដាក់ស្ថិត ។

ការិយាល័យ ពីរឿងផ្តល់ឈរភាពរណ៍: ចំណុច ៥

៤- រួចចំ និងតាក់ពេលបទដ្ឋានគតិយុត្តិថ្មី ទៅ
តាមប្រកែកនឹងវិស័យផែវាសាធារណៈ។

ក្នុងការកែសម្រួលបទដ្ឋានគតិយុត្តិ ដែលមាន
ព្រាតបំប្លាក់បទដ្ឋានគតិយុត្តិ ក្រសួង ស្ថាប័ន
សាមី ត្រូវរៀបចំបារាំងជិតសិទ្ធិជាមួយក្រុមប្រឹក្សា
កំណែទម្រង់ផ្ទាល់ ដើម្បីឱ្យបទដ្ឋានគតិយុត្តិទាំងនេះ
មានភាពរលូន ស្របទេនឹងគោលនយោបាយស្តិពីការ
ផ្តល់ឈរភាពរណ៍នេះ ។

VII - គន់នគ្គបាលនគ្គលិតត្បូង

ក្រុមប្រឹក្សាកំណែនជាល ត្រូវបានរាជ
រដ្ឋាភិបាលប្រព័លភាពកិច្ច និងក្នុងផ្ទៃមកកំនិត
សម្របសម្រល ដីរួញ និងយុទ្ធវិធីការអនុវត្ត ទាំង
នេះកបច្ចោកទេសនិងបទពិសោធន៍ ដើម្បីឱ្យគោល
នយោបាយធ្វើពីការផ្តល់សេវាសារណ៍នេះ អនុវត្ត
ទៅបានប្រកបដោយជោគជ័យ ។

ក្រសួង ស្ថាប័ន និងអាជ្ញាធរខេត្ត ក្រសួង ត្រូវ
សហការយ៉ាងជិតស្ថិត្រូជាមួយក្រុមប្រឹក្សាកំណែនជាល
នេះកបច្ចោកទេសនិងបទពិសោធន៍ ដើម្បីឱ្យការអនុវត្តមានប្រសិទ្ធភាព ដែលជានិង
ប្រកបដោយជោគជ័យ ។ ជាមនេះទៅឡើង ក្រប
ក្រសួង ស្ថាប័ន និងអាជ្ញាធរខេត្ត ក្រសួង ត្រូវទទួល
ខុសត្រូវចំពោះគុណភាព និងការផ្តល់សេវាសារណ៍
ដែលស្ថិតនៅក្រោមដែនសម្រាតិច្ចរបស់ខ្លួន ។

ក្រុមប្រឹក្សាកំណែនជាល នគរប់ក្រសួង

ស្ថាប័ន ត្រូវសហការជាជីវការដូចជាយិវឌ្ឍនៅទូលំ
ទួលាយ និងបណ្តុះបណ្តាលដល់មន្ត្រីរាជការក្រោម
ឯការនៃរបស់ខ្ពស់ ឱ្យបានយល់ដឹងដូចជាបែបអំពីគោល
នយោបាយនេះ ព្រមទាំងដាក់បញ្ជាណឡើងក្នុងកម្មវិធី
សិក្សាឌនៃសាធារក្នុងនិន្ទរដ្ឋបាល ។

ការអនុវត្តគោលនយោបាយស្ថិការផ្តល់សេវា
សាធារណៈនេះ ទាមទារឱ្យមានការចូលរួមយ៉ាង
សកម្មពិគ្រប់ក្រោយនេះ ស្ថាប័ន អាជ្ញាធរនៃនឹងក្រប់លំដាប់
ថ្លាក់ មន្ត្រីរាជការ កងកំណែងប្រជាប់អារុធភ សង្គម
សុវត្ថិភាព ព្រមទាំងភាគីពាក់ព័ន្ធទាំងនេសក់កើតដាក់ដៃគុណក
ដួលដីនូយនានាបស់កម្ពុជា សំដែរបារម្បិជ្ជិតាលរដ្ឋ
ឱ្យបានការង់តែងប្រសិរីឡើង ។

រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០០៦

ଓଡ଼ିଆ ପ୍ରକାଶନ

អត្ថលេខាគាស្រីនិត្ត

- ១- គុណភាពយ៍ :** សំដែរទៅលើការពេញចិត្តរបស់អ្នកប្រើប្រាស់សេវា នៅពេលដែលសេវាថ្មរោនដូចជាតាមលក្ខខណ្ឌកំណត់ (និតិវិធី ពេលវេលា និងតម្លៃ) និងផ្តើមឈានការក្រោមគ្រប់គ្រងការប្រើប្រាស់សេវាដែលបានបង្កើតឡើង។

២- តម្លៃថាកំ : តម្លៃសេវាកំដែលត្រូវបង់ ត្រូវមានការប្រើប្រាស់សេវាកំដែលត្រូវបង់ តម្លៃថាកំដែលត្រូវបង់ និងលក្ខភាពរបស់អ្នកប្រើប្រាស់។

៣- ខិត្ត : សំដែរទៅលើនិតិវិធីនៃការផ្តល់សេវាតាមរចនាសម្ព័ន្ធប្រព័ន្ធបាតិ និងបណ្តុះបណ្តាលការិយាយជូន

ଓଡ଼ିଆ

អង្គភាពរាជក្រសួន្តិ៍

- ១- គុណភាពផ្លូវការពេញចិត្តរបស់អ្នកប្រើប្រាស់នៅវាទេដែលបានបង្កើតឡើងទៅតាមលក្ខខណ្ឌកំណត់ (និត្តវិធី ពេលវេលា និងតំម្លៃ) និងផ្តល់បន្ថែមទៅការងារ និងជាប្រយោជន៍ទូទៅរបស់អ្នកប្រើប្រាស់។**

២- តម្លៃថ្ងៃកំណត់ : តម្លៃសេវាដែលត្រូវបង់ ត្រូវមានកម្រិតមួយសមរម្យ ស្របតាមទីកន្លែង និងលក្ខភាពរបស់អ្នកប្រើប្រាស់។

៣- ខ្លឹម : សំដែកទៅលើនិត្តវិធីនៃការផ្តល់សេវាតាមរចនាសម្ព័ន្ធប្រព័ន្ធដូច គិតិយប់បំបាត់ការិយាជិប

ଓଡ଼ିଆ

អត្ថបន្ឌិយពាក្យស្រីដែន

- ១- គុណភាពធម្មោះ :** សំដែកទៅលើការពេញចិត្តរបស់អ្នកប្រើប្រាស់សេវា នៅពេលដែលសេវាប្រវិបាល ផ្តល់ជូនទៅតាមលក្ខខណ្ឌកំណត់ (និតិវិធី ពេលវេលា និងតម្លៃ) និងផ្តើមឈានបន្ថែមតម្លៃការប្រវិការ និងជលប្រយោជន៍ទូទៅរបស់អ្នកប្រើប្រាស់។

២- តម្លៃថាមចំណាំ : តម្លៃសេវាការដែលប្រវិបង់ ត្រូវមានកម្រិតមួយសមរម្យ ស្របតាមទឹកនៃនឹង និងលទ្ធផាតរបស់អ្នកប្រើប្រាស់។

៣- ខិត្ត : សំដែកទៅលើនិតិវិធីនៃការផ្តល់សេវាតាមរចនាសម្ព័ន្ធប្រតិបត្តិ គឺលូបបំបាត់ការិយាជីប្រចាំឆ្នាំ។

ଓଡ଼ିଆ

អង្គភីម័យពាក្យស្រីតនិះ

- ១- គុណភាពធម្មោះ :** សំដែកទៅលើការពេញចិត្តរបស់អ្នកប្រើប្រាស់សេវា នៅពេលដែលសេវាឌ្ឋរ៉វបានធ្លាប់ជូនទៅតាមលក្ខខណ្ឌកំណត់ (និត្តិវិធី ពេលវេលា និងតំថ្ម) និងផ្តើមបញ្ជាផ្ទៃនិងតម្រូវការ និងផលប្រយោជនឹមូទេរបស់អ្នកប្រើប្រាស់ ។

២- តម្លៃថ្នាក់ : តម្លៃសេវាការដែលត្រូវបង់ ត្រូវមានកម្រិតមួយសមរម្យ ត្រូវបានមិនកំនើង និងលក្ខភាពរបស់អ្នកប្រើប្រាស់ ។

៣- និត្តិវិធី : សំដែកទៅលើនិត្តិវិធីនៃការផ្តល់សេវាតាមរចនាសម្ព័ន្ធប្រពិបតី គឺលូបបំបាត់ការិយាជីប

ពេលវេលា ៤

៤- សាមញ្ញ : មាននឹងយច្ចារ លក្ខខណ្ឌដើរឃុំ ដែល
អ្នកបើប្រាស់សេវាថ្វូវបំពេញ ដើម្បីទទួលបាន
សេវាយកទោបើប្រាស់ មានលក្ខណៈខាយឃល់
ទាំងទ្រម៉ោងបែបបទ និងនិត្តវិធី ។

**៥- អាជីវិទ្យាកម្មបាន : ការផ្តល់សេវា ត្រូវអនុវត្ត
ទៅតាមឱ្យត្រួតពិនិត្យ និងបច្ចេកទេសនានាដែលបានកំណត់
ទូកជាមុន និងមានការដឹងពួកជាទ្វាខោះ ។ ប្រសិនបើ
អ្នកផ្តល់សេវាអនុវត្តផ្លូវយុទ្ធសាស្ត្រ និងបានកំណត់
នោះនឹងធ្វើឱ្យអ្នកប្រើប្រាស់សេវាបាត់បង្គរដីឡើង
ទូកចិត្ត ។**

៦- ផ្លូវយកបច្ចាស់ពេលវេលាថោនីងអត្ថបទក្នុងការ:

ពេលវេលា

៤- សាមញ្ញ : មាននីយថា លក្ខណៈដើរឃុំ ដែល
អ្នកបើប្រាស់សោរត្រូវបំពេញ ដើម្បីទទួលបាន
សោរយកទៅបើប្រាស់ មានលក្ខណៈខាយូល់
ទាំងទ្វាមង់បែបបទ និងនិត្តិត្ត ។

៥- អាជីវិទ្យកម្មបាន៖ ការផ្តល់សេវា ត្រូវអនុវត្ត
ទៅតាមនិត្តវិធី និងបច្ចោននានាដែលបានកំណត់
ទូកជាមុន និងមានការដឹងពួកគោរក់ ។ ប្រសិនបើ
អ្នកផ្តល់សេវាអនុវត្តផ្តល់យុទ្ធសាស្ត្រដែលបានកំណត់
នៅនៃទីឱ្យអ្នកប្រើប្រាស់សេវាបានបង្កើរដើម្បី
ទូកចិត្ត ។

៦- ផ្នែកយកបច្ចាត់ពេលវេលាថ្មីនិងកម្រវករ: ប្រគទ្ធឌីសោរ និតិវិធី និងពេលវេលាឌីសោរ

ពេលវេលា ៤

៤- សាមញ្ញ : មានវិយថា លក្ខណៈដូចជាទី ដែលអ្នកប្រើប្រាស់សេវាថ្វូរបំពេញ ដើម្បីទទួលបានសេវាយកទៅប្រើប្រាស់ មានលក្ខណៈខាយូល់ទាំងទីប្រចាំថ្ងៃ និងនិត្តិត្ត។

**៥- អាជីវិទ្យកម្មបាន : ការផ្តល់សេវា ត្រូវអនុវត្ត
ទៅតាមនិត្យធមិនបច្ចេកទេនទានដែលបានកំណត់
ទុកជាមុន និងមានការដំឡើងពាក្យទេ ។ ប្រសិនបើ
អ្នកផ្តល់សេវាអនុវត្តផ្តល់យុទ្ធសាស្ត្រ ដែលបានកំណត់
នោះនឹងធ្វើឱ្យអ្នកប្រើប្រាស់សេវាតាត់បង្កើរដៃនៅ
ទុកជិត ។**

៦- ផ្លូវបានសំណងជាន់ដែលរៀបចំឡើងតម្រូវការ ប្រភពទេនសេវា និត្តវិធី និងពេលវេលាដែលការ

ពេលវេលា

៤- សាមញ្ញ : មាននឹងយច្ចាស់ លក្ខខណ្ឌដើរដៃងទៅ ដែល
អ្នកបើកប្រាស់សោរត្រូវបំពេញ ដើម្បីទទួលបាន
សេវាយកទៅបើកប្រាស់ មានលក្ខណ៍ខាយយល់
ទាំងទ្វាមង់បែបបទ និងនិត្តវិធី ។

៥- អាជីវិកចិត្តទាំង៖ ការផ្តល់សេវា ត្រូវអនុវត្តតាមនីមួយៗ និងបច្ចេកទេសនានាដែលបានកំណត់ឡើង ទុកជាមួន និងមានការដៃងពុជាថ្វូទេ ។ ប្រសិនបើ អ្នកផ្តល់សេវាអនុវត្តតាមឯកចិត្ត យើងត្រូវដែលបានកំណត់ឡើង នៅក្នុងគ្រប់គ្រង និងគ្រប់គ្រង របស់សេវាទាត់បង្កើរដោយ ក្រុកចិត្ត ។

៦- ផ្នែកបច្ចាត់ពេលវេលាទោនិងតម្រូវការ
ប្រភេទនៃសៀវា និគិតិ និងពេលវេលាដែករា

ផ្តល់សេវា ត្រូវបានកំណត់ដោយយកលើមួលដ្ឋាន
នៃព្រមទាំងរបស់អ្នកប្រើប្រាស់ជាអាជិភាព ។

៧- បង្កុលកុណភាពខាយក្ឧ្មោល : អ្នកផ្តល់សេវាសម្រាប់
ដល់អ្នកប្រើប្រាស់សេវាទាំងការងារទំនាក់ទំនង
ការបំពេញបែបបច្ចុប្បន្ន និងការទទួលយកសេវា
ត្រឡប់ទៅវិញ ។

ផ្តល់សេវា ត្រូវបានកំណត់ដោយយកលើមួលដ្ឋាន
នៃព្រមទាំងរបស់អ្នកប្រើប្រាស់ជាអាជិភាព ។

៨- បង្កុលកុណភាពខាយក្ឧ្មោល : អ្នកផ្តល់សេវាសម្រាប់
ដល់អ្នកប្រើប្រាស់សេវាទាំងការងារទំនាក់ទំនង
ការបំពេញបែបបច្ចុប្បន្ន និងការទទួលយកសេវា
ត្រឡប់ទៅវិញ ។


ផ្តល់សេវា ត្រូវបានកំណត់ដោយយកលើមួលដ្ឋាន
នៃព្រមទាំងរបស់អ្នកប្រើប្រាស់ជាអាជិភាព ។

៩- បង្កុលកុណភាពខាយក្ឧ្មោល : អ្នកផ្តល់សេវាសម្រាប់
ដល់អ្នកប្រើប្រាស់សេវាទាំងការងារទំនាក់ទំនង
ការបំពេញបែបបច្ចុប្បន្ន និងការទទួលយកសេវា
ត្រឡប់ទៅវិញ ។

ផ្តល់សេវា ត្រូវបានកំណត់ដោយយកលើមួលដ្ឋាន
នៃព្រមទាំងរបស់អ្នកប្រើប្រាស់ជាអាជិភាព ។

១០- បង្កុលកុណភាពខាយក្ឧ្មោល : អ្នកផ្តល់សេវាសម្រាប់
ដល់អ្នកប្រើប្រាស់សេវាទាំងការងារទំនាក់ទំនង
ការបំពេញបែបបច្ចុប្បន្ន និងការទទួលយកសេវា
ត្រឡប់ទៅវិញ ។

ឧបសម្រេចនឹងលើពីរ ~ យុទ្ធសាស្ត្របន្ទាន់ខ្លួនដែលបានស្វែងរកនិងបង្កើត



ឧបសម្ព័ន្ធឌីជាន់ ដែលការសរុបភាពនេះអាចទទួលបាន ២

ដែនការសកម្មភាពនៅក្នុងបរិបទនេះ ស្តីរាត ស្តីភាព ស្តីសុខ និងប្រជាធិបតេយ្យ

កំណែចម្លៃរដ្ឋបាល និង ការប្រយុទ្ធប្រឆាំងនឹងអំពើករណូយ

កំណែចម្លៃថ្ងៃបំផុត និងប្រព័ន្ធយុត្តិធម៌

វិមានការ វិសាទមានការ និង ការងារនគរបាល

កំណែចម្លៃសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ការអភិវឌ្ឍសង្គមកិច្ច (កាត់បន្ថូយភាពព្រឹក ស្តីសុខសៀវភៅ អប់រំ សុខភាព ការងារអភិវឌ្ឍន៍ដែនបទ)

សមាជិកយោនអ៊រ

កំណែចម្លៃកន្លែង ពលខេមរក្សមិន	គោលនយោបាយដីធី	កំណែចម្លៃការគ្រប់គ្រងធនធានជម្លៀជាតិ			
		ព្រោះយើ	ជលជល	ជនជាន់ទីក	បរិស្ថាន